

“**ବାନ୍ଧାନୁଷ୍ଠାନିକ୍ ତଥା ॥**

**ଓପିଗପିଗ୍  
AWIG - AWIG**

**ଜାତିପ୍ରୟକ୍ଷାନ୍ତାଗାନ୍ଧାଳୀଙ୍କାଣ୍ଡି  
DESA PAKRAMAN MENDOYO DANGIN TUKAD**



**ଜାତିପାତାକ୍ଷାନ୍ତାଗାନ୍ଧା  
KECAMATAN MENDOYO**

**ଜାଗ୍ରାହାନ୍ତାଲ୍ମା  
KABUPATEN JEMBRANA,**

**ତାରିଖ ୦୯୦୯୨୦୧୮  
TAHUN 2017.**

ଓବିହାବିହି ॥  
**AWIG - AWIG**

ଗ୍ରାମପ୍ରକଳ୍ପନା ଦାଖଲାଣି ॥  
**DESA PAKRAMAN MENDOYO DANGIN TUKAD**



ଶ୍ରୀମତୀ ଶ୍ରୀମତୀ  
**KECAMATAN MENDOYO**

ଜାଗବାହାର୍ଷିପୁରୀ  
**KABUPATEN JEMBRANA,**

ତାରିଖିତ୍ତଂବରୀ  
**TAHUN 2017.**

## ମୁର୍ଦ୍ଧା ॥

MURDHA - CITTA.

ଓঁ অবিঘ্নমাস্তু নামা শিদ়ম্।

ଆଜାନା କ୍ଷୁଦ୍ର ମୁଣ୍ଡି ଉପକଳ୍ପନା ହିଁ ଏମି ହେଉ ପିତିବସୀ

Mejalaran antuk Asung Kertha Wara Nugraha Ida Sang Hyang Widhi Wasa

ဟပိဘပိဘပုန်းမြို့နယ်၊ အေယာက်မြို့နယ်၊ ဘုရားမြို့နယ်၊ ပြည်တွင် အကျဉ်းချုပ်မှု လုပ်သူများ ပေါ်လောက်နေသူများ

କିମ୍ବା ଗିର୍ଜାପାଳଙ୍କୁ କାହାର କାହାର କାହାର ନିଶ୍ଚିନ୍ତାମୁଦ୍ରା-ମିଶ୍ରପର୍ଯ୍ୟନ୍ତି  
niskala, ring bhuwana Agung lan bhuwana Alit pinaka sepatu siku-siku pamutus

गिमग्रुक्तिरायतायंगस्वाधर्मानिंगमङ्गलानिंदेशपक्रामन्॥  
risejeroning ngemargayang swadharmaning manggalanining Desa Pakraman.

ମନୁତ ଦ୍ରେଷ୍ଟା ଦେଶ ଅଧିକାରୀ ପାଵାଳ ପେସ୍ ଯୁଗ୍ମ ପାଗା ତାଙ୍କ ପୁରୀ ବିଜ୍ଞାନ  
Manut dresta desa Adat wantah pawakan pesayuhan Krama Desa rawuhing ring kula

ប៉ែងបានក្នុងក្រុងរាជធានីភ្នំពេញដូចជាប្រទេសបានក្នុងរាជធានីភ្នំពេញ-

សាស្ត្របិនាគាន់ ពុទ្ធវិហីទី។  
soang pinaka Bhuvana Alit.

សាស្ត្រិក្បរបនុយក្បរាងទាក់បន្ទូរបនាថ្មុបនុយលប្បកិច្ចត្រួយបាន  
Sotaning Bhuwana Agung, Desane wantah Pawakan Bhawana maurip jangkep saha

## ଶ୍ରୀ ହିତାକାରନ୍ୟା

ဟ) ॥**ပုဂ္ဂန္တရှင်းသဟန**လိုက်**ဘုရားမြတ်စွာ**၏**ကျော်ဆင်**  
ha). Prahyangan : Sahananing Kahyangan, panyiwian Desa, genah ngarcana

**ဟ) ပုဂ္ဂန္တပုဂ္ဂန္တာမူမယအောင်ပုဂ္ဂန္တစာ။**

Ida Hyang Parama Wisesa maka jiwan Desane.

အ) ॥**ပုဂ္ဂန္တရှင်းကြံ**သဟနာ**အာဘာရာ**လိုက်**မီးယပ်ပုဂ္ဂန္တ**။  
na). Pawongan : Krama saha warga Desa maka sami mapawakan bayu pramana

**ယ) ပါနာ**ကျော်**စာ။**

mawinan Desane sida molih maprawerti.

ဆ) ॥**ပဲခဲ့ပုဂ္ဂန္တာ**။**အကျော်**သနာ**မျှပုဂ္ဂန္တ**။**ပုဂ္ဂန္တ**၏**မျှ**  
ca). Palemahan : Tanah kakuwuban Desa pakraman sinanggeh stulaning

**ရာရာ။**

Desane.

**ဒ) အနေဆုံးပေါ်ဖို့**အောင်**ပုဂ္ဂန္တ**။**မီးယပ်**၏**ပုဂ္ဂန္တ**။

Maka dasar lan patitis Awig – Awig puniki wantah Tri Hita Karana sane

**ဆ) အောင်**ပါနာ**။**

kajangkepin antuk Filsafah Hindu luwire :

ဟ) ॥**မြတ်စွာ**။

ha). Tri Mandala.

ဆ) ॥**စာ**။

na). Catur Purusa Artha.

ဆ) ॥**ရာရာ**။

ca). Desa Kala Patra.

ဆ) ॥**အောင်**။

ra). Tatwam Asi.

ka) // ៥<sup>३</sup> ॥ त्रिउपसक्षीनभूतानामाहवक्षी ॥

ka), Tri Upa Saksi lan sane sewosan.

बहुज्ञानाद्वयवर्गेन भूतानामाहवक्षी ॥

Adung patemon Bhuwana Agung lan Bhuwana Alit, mewastu shanti Jagatditha,

सिंधुद्वायुषक्षिप्तायाद्वयवर्गेन भूतानामाहवक्षी ॥

sinanggeh Murdaning Prayojana pangereptaning Awig-Awig Desa Pakraman ring paseban

पलिक्रामायाद्वयवर्गेन भूतानामाहवक्षी ॥

mami krama Desa Adat Mendoyo Dangin Tukad, Kecamatan Mendoyo,

काम्बुद्धिल्लामा ॥

Kabupaten Jembrana.

उपेक्षितानामाहवक्षी ॥

Awig – Awig puniki kekardi pinaka sepat siku-siku anggen pamutus,

दुमुग्धिप्रसिद्धायायत्तानामाहवक्षी ॥

dumugi prasida ngarumaketan pasemetonan amanggehaken kadi linging awig-awig

पुक्षिक्षीयमाहवक्षी ॥

puniki, Suksma.

ॐ संति॒ । अंति॒ । अंति॒ । ॐ ॥

Om, Santih, Santih, Santih, Om.

मन्त्रानामाहवक्षी ॥

Manggala nyurat Awig-awig Desa

पक्रामायत्तानामाहवक्षी ॥

Pakraman Mendoyo Dangin Tukad

ក្រុងក្រោតឈរឈាមខេត្តក្រោម  
Jro Bendesa Desa Adat Mendoyo

បលើសង្គមទាំងអស់  
Pamucuk



ហិរញ្ញវត្ថុយករណ៍ម្ចាស់បាន  
I Gst. Agung Ketut Suarba



ហិរញ្ញវត្ថុប្រជាក់នូវឈាមទាំងអស់  
I Gst. Putu Suarden, S.Pd

**សសនាគិណីធមប័ណ្ណ**  
**CACAKAN PIDAGING AWIG-AWIG**  
**ភាគិបន្ទូលក្រុងគ្រឹះរាជការ**  
**DESA PAKRAMAN MENDOYO DANGIN TUKAD**

**(កញ្ចប់ពិនិត្យ)**  
**(DAFTAR ISI).**

**៣១ មួយដំឡើង**

I. MURDHA - CITTA

**៣២**

I.

**៤១ សសនាគិណីធមប័ណ្ណ**

II. CACAKAN PIDAGING AWIG - AWIG

**៤២**

II.

**៥១ សៀវភៅទី១ (បុច្ចាយសុវត្ថុ)**

ha SARGAH I. (PRATAMAS SARGAH )

**៥២**

I.

**ហានាគ្វិកាតាកិ**

ARAN LAN WEWIDANGAN

**៥៣**

I.

**៥៤ សៀវភៅទី២ (ទីឃ្លឹមសុវត្ថុ)**

na SARGAH II (DWITYAS SARGAH )

**៥៥**

II.

**៥៦ បិនុកុរុយសកម្មចិត្តិសិ**

PAMIKUKUH LAN PATITIS

**៥៥**

II.

**៥៧ សៀវភៅទី៣ (ទីឃ្លឹមសុវត្ថុ)**

ca SARGAH III (TRITYAS SARGAH )

**៥៨**

III.

**៥៩ អូតិនិទេទេបាបាតាកិ**

SUKERTANING TATA PAWONGAN

**៥៩**

III.

ပုဂ္ဂနိုလ်၏ပါနီတိန္ဒာ။	၃၁။
Palet 1 : Indik Krama	5.
ပုဂ္ဂနိုလ်၏ပါနီဘုရား။	၃၂။
Palet 2 : Indik Prajuru	14.
ပုဂ္ဂနိုလ်၏ပါနီကူန္တာ။	၃၃။
Palet 3 : Indik Kul-Kul	20.
ပုဂ္ဂနိုလ်၏ပါနီဆာဝန်။	၃၄။
Palet 4 : Indik Paruman	22.
ပုဂ္ဂနိုလ်၏ပါနီခြောက်ပရှုတွေ့ပျော်ပရာ။	၃၅။
Palet 5 : Indik druwen Desa Miwah Utsaha Desa	27.
ပုဂ္ဂနိုလ်၏ပိုက္ခကြံယဏ်သမဂ။	၃၆။
Palet 6 : Penyanggra Yadnya	31.
ပုဂ္ဂနိုလ်၏သမဂ။ ပုဂ္ဂနိုလ်ပိုက္ခကြံယဏ်။	၃၇။
Palet 7 : Sukertaning Pakaluwargan	34.
သတ္တမ္မ။ (စန္တ္တအသုတ္တ)။	၃၈။
SARGAH IV. (CATHURTAS SARGAH)	53.
ပုဂ္ဂနိုလ်၏အောင်ပုဂ္ဂနိုလ်ဘာ။	၃၉။
SUKERTANING TATA PALEMAHAN.	53.
ပုဂ္ဂနိုလ်၏ပါနီဘုရား။	၄၀။
Palet 1 : Indik Telajakan Desa	53.

	<b>පණ්‍රතිඵලු ඩික්ටිකු ගැස්ත්‍රගාන්</b>	ආදා
	Palet 2 : Indik Karang Lan Tegal	53.
	<b>පණ්‍රතිඵලු ඩික්ටිකු පෙවුනුකාන්</b>	ආචා
	Palet 3 : Indik Wewangunan	56.
	<b>පණ්‍රතිඵලු ඩික්ටිකු පෙවලුනුකාන්</b>	ආභා
	Palet 4 : Indik Wewalungan	57.
	<b>පණ්‍රතිඵලු ඩික්ටිකු ගැපගායාකාන්</b>	ආඩා
	Palet 5 : Indik Pepayonan	60.
	<b>පණ්‍රතිඵලු ඩික්ටිකු පෙත්‍රා</b>	ආසා
	Palet 6 : Indik Setra	62.
කා	<b>සරාගාධ (පන්සාසන්සරාගාධ)</b>	ආශා
ka	SARGAH V. (PANCAMAS SARGAH)	65.
	<b>සුක්‍රිතාලිජාහාප්‍රහානාන්</b>	ආශා
	SUKERTANING TATA PRAHYANGAN.	65.
	<b>පණ්‍රතිඵලු ඩික්ටිකු පෙනුනානාන්</b>	ආඩා
	Palet 1 : Indik Kahyangan Desa	65.
	<b>පණ්‍රතිඵලු ඩික්ටිකු පේමංකු</b>	ආයා
	Palet 2 : Indik Pemangku	69.
	<b>පණ්‍රතිඵලු ඩික්ටිකු මුක්‍රිජාත්‍යපෙනුනානාන්</b>	ආඹා
	Palet 3 : Indik Kasukertan Kahyangan	75.
	<b>පණ්‍රතිඵලු ඩික්ටිකු ගැපගායානාන්</b>	ආඩා
	Palet 4 : Indik Panca Yadnya	80.

၆။	သာရှုရေ။(ဆန္တယပဲဘာ)။	၂၇၅။
da	SARGAH VI. ( SASTAS SARGAH )	92.
	သယပီစကာဝဏေပါမာဏ။	၂၇၆။
	BHAYA, WICARA LAN PAMIDANDA.	92.
	ပဲအိုခြားဟိုတို့ဆာ။	၂၇၇။
	Palet 1 : Indik Bhaya	92.
	ပဲအိုခြားဟိုတို့ကျေသန။	၂၇၈။
	Palet 2 : Indik Wicara	95.
	ပဲအိုခြားဟိုတို့ဆာပါမာဏ။	၂၇၉။
	Palet 3 : Indik Pamidanda	96.
၇။	သာရှုရေ။(ဆန္တယပဲဘာ)။	၃၁၀။
ta	SARGAH VII. ( SAPTAMAS SARGAH )	100.
	ဗျာဗျာပါမှုတိကာပိုက်။	၃၁၀။
	NGUWAH - NGUWUHIN AWIG - AWIG	100.
၈။	သာရှုရေ။(ဟည်ယပဲဘာ)။	၃၁၁။
sa	SARGAH VIII. ( ASTHAMAS SARGAH )	101.
	ဆလ္မာ/ပလ္မာဖို့။	၃၁၂။
	SAMAPTA / PAMUPUT	102.

సార్గాహ

SARGAH I

ప్రతమసార్గాహ

( PRATAMAS SARGAH )

అనుమతికాథాన్

ARAN LAN WEWIDANGAN.

భగవాన్

Pawos 1.

(ఏ) గాంపాల్యాస్పుకీలియబ్బుగాణపాల్యాస్పుక్కాట్లవాయాణాట్కుషాణ్

(1). Désa Pakraman Puniki mewasta Désa Pakraman Mendoyo Dangin Tukad.

(ఇ) జెబాకాల్యాప్రుచ్చికాట్లోక్కుగిగిగాణపాల్యాస్పుక్కాట్లవాయాణాట్కి

(2). Jebar Kakuwub Wewidangannya magenah ring Désa Pakraman Mendoyo Dangin

శ్రీసామిక్షయాస్పుక్కాట్లవాయాణాశ్రీస్పుక్కాట్లోయాయాప్రుచ్చి

Tukad, Kecamatan Mendoyo, Kabupaten Jembrana mewates nyatur :

గ) సిసికాగాన : సిసికాగాట్లోగిలాగాణపా-గిలియాక్కుణ్

ha), Sisi Kalé : Sisi Kelod Margi Ageng Denpasar - Gilimanuk.

క) సిసికాట్లో : సిసికాప్రుచ్చాణ్ణెట్లో

na), Sisi Kangih : Sisi Kauh Tukad Pergung

ఎ) సిసికాగాణకి : సిసికాగాట్లోగిలాయాక్కుణ్

ca), Sisi Kelod : Sisi Kaja Tukad Yeh Kuning

ନା) ଶିଶିକାର୍ଥୀ : ମିଲିକାହିନ୍ତାକୁଣ୍ଡିଗ୍ରାଜୁବାଯାଏନ୍ତକୁଣ୍ଡାପିରିନ୍ଦା  
ra). Sisi Kauh : Sisi Kangin Tukad Mendoyo, lan Banjar Samblong.

សំណុរាបាយក្រោមត្រួវក្រោ

## Kelurahan Sangkaragung.

ພັກຄູ່ວາງພະນາດີຫຼຸດສະເໜີ

Mendoyo Dangin Tukad.

ပရာသနမျိုး၏

Pawos 2

(1). Wewidangan Desa Pakraman Mendoyo Dangin Tukad, Knepah dados

၃၁(ပအောက်) ဘဏ္ဍာပကျလန်းကိုပါဝါ။

4 ( patpat ) Banjar Pakraman inggil punika :

ហេ) ឯកចារបន្ថែមនៃការងាររដ្ឋបាល

ha). Banjar Pakraman Balé Balé Agung.

### ក) ឯកចារបន្ទាល់ពិភពលោក

na), Banjar Pakraman Kebebeng,

ស) នាយករដ្ឋបន្ទុលពេទ្យ

ca). Banjar Pakraman Tengah,

ga) ॥ ဘာတွဲပန္တုရှိဘဏ်လေဖောက်။

ra). Banjar Pakraman Dlod Pempatan.

(၅) ॥ ဟပိဘဏာရှုဟာဆာတိန္တပါဘဏ်ပျောက်သောသန။

(2) Wewidangan séwosan wénten wewidangan Subak Pecélèngan,

မှုဘဏ်ပန္တုရှုဟာရို့မှုဘဏ်ဘဏ်ရှိယရှုအောင်၊ ဟပိဘဏ်။

Subak Pedukuhan, Subak Babakan Yéh Kuning, taler wewidangan

မှုဘဏ်ပျောက်ပျောက်။

Subak Abian Pula Kerthi.

မူဘ။

SARGAH II.

(ဒီဇိုင်းဘု။)

(DWITYAS SARGAH)

ပတိအိုနှုန်းလိုအပ်။

PATITIS LAN PAMIKUKUH.

ပုဂ္ဂိုလ်။

Pawos 3.

ရှာတပန္တုရှိဘဏ်တွဲရှိယရှိနှုန်းလိုအပ်။

Desa Pakraman Mendoyo Dangin Tukad ngamanggehang pamikukuh minekadi :

ဟ။ ပန္တုရှိဘဏ်။

ha. Pancasila.

କ୍ରୂଡ଼ିଗ୍ନିଳେଖା ମାର୍ଯ୍ୟଦା ॥  
na. Undang-Undang Dasar 1945.

ସ୍ଵତ୍ତିପିତାଲୋକାମାଧ୍ୟାପନାଗଣାଯହାଯହିନ୍ଦ୍ର(ପ୍ରାହ୍ୟାଙ୍ଗା)  
ca. Tri Hita Karana manut sada cara Agama Hindu ( Prahyangan,

ବ୍ୟବାଳ୍ମୀକୁଳପାଲପାତ୍ର ॥  
Pawongan lan Palemahan).

କ୍ରୂପଗ୍ରହବନ୍ଧୁଯତ୍ତ ॥  
ra. Paruman warga Pakraman.

ବ୍ୟବାସ୍ତ୍ର ॥  
Pawos 4.

ପତିତିକ୍ଷଣବନ୍ଧୁଲକ୍ଷ୍ମୀକ୍ଷାରାଗଯାହାଯହିନ୍ଦ୍ରକେଣିମ୍ବିନା-  
Petitis Dësa Pakraman Mendoyo Dangin Tukad, luwirë:

ହାମ୍ବକୁହାଯିବ୍ୟବର୍ଜିନିରାଜାଯହିନ୍ଦ୍ର ॥  
ha. Ngukuhang miwah ngerajegang Agama Hindu.

କ୍ରୂପନିଶତପତ୍ରିଜୀବିକଳାଯା ॥  
na. Nunggilang tata prawertine magama.

ଶ୍ଵରିତାଳୁକ୍ତିତାକ୍ଷଣବନ୍ଧୁମନାନବନ୍ଧୁମନ୍ଦିଷନ୍ ॥  
ca. Ngerajegang Kasukertan desa saha Pawongannya sekala lan niskala.

ଗ୍ରହନିବିଶ୍ୱାସାଳାମନ୍ଦିଷାତ୍ମକାନ୍ତିନିଶ୍ୱାସକ୍ରିୟାମନ୍ଦି-  
na. Nunggilang pikayunan pasemetonan gilik saguluk, lan paras-

ပရာသပဒေသမန္တလုပ်သုဇာသန္တ။  
paros sarpanaya, salunglung subayantaka

କାର୍ଯ୍ୟକ୍ଷମ୍ବନ୍ଦିତ ପରିବାର ପରିବାର ପରିବାର  
ka. Nincapang Sakaluiring kahuripan krama Desa.

សោរ៍ហិន្ត ៣

( ତ୍ରିତ୍ୟାସର୍ଗାହ )  
( TRITYAS SARGAH )

# සුකර්තාතාපාවංග පාටි

ပန္တမိန္ဒၢ

ବିଜ୍ଞାନ  
ପରିକଳ୍ପନା

ပုဂ္ဂိုလ်၏  
Pawos S.

(၁) မြန်မာနိုင်ငြင်ရေးဝန်ကြီးခွဲလုပ်ငန်းများ

ဟිනුවහා ගොඩා සාකච්ඡා ගුණ පිළික්කූ පැහැදිලි ගොඩා සාකච්ඡා

## ပိုက္ခာဂါယာနာမြို့။

Mendoyo Dangin Tukad.

(၂) ဗုဒ္ဓဘာသာရှိနှင့်ဟျောက္ခာရှိနှင့်ပေါ်တော်မြို့။

(၃). Warga sane nyungkemin Kahyangan Desa ring wewidangan Desa pakraman luwir :

> ဆောင်ရွက်တော် (ပူးကာစာ၊ ပူးပျော်၊ ပူးကဲ့၊ ပူးဆောင်၊ ပူးအားလုံး)

> Kahyangan Tiga (Pura Desa, Pura Puseh, Pura Dalem, Prajapati lan Pura

## ဘယ်ကြီး။

Taman Beji).

> ဆောင်ရွက်တော် (ပူးအားလုံး)

> Sesuhunan Dewa Ayu Sakti.

> ဆောင်ရွက် (ပူး) ဟျောက္ခာ (ဗုဒ္ဓဘာသာရှိနှင့်ပေါ်တော်)

> Kahyangan ( Pura ) Ulun Swi ( Warga Subak Pecelengan,

## ပဋိနှုန်း

Pedukuhan ).

(၃) ဗုဒ္ဓဘာသာရှိနှင့်ပေါ်တော်မြို့။

(၃). Warga sane meagama Hindu saking dura Desa, jenek sampun madwe karang ring

ပေါ်တော်မြို့။

wewidangan Desa Mendoyo Dangin Tukad, kabawos krama tamiu.

ဆောင်ရွက်တော်မြို့။

ဆောင်ရွက်တော်မြို့။

kasulurang manut pararem Desa pakraman Mendoyo Dangin Tukad.

## ပାହାବୀର୍ଣ୍ଣ ॥

Pawos 6.

### ଶ୍ରୀଯାତ୍ମକାନ୍ଦିପାକ୍ରମାନ୍ତର୍କ୍ଷିତି (ତ୍ରୈ) । ତିଗଂଚାର୍ଗାର୍ଥ ॥

Krama Desa pakraman wenten ( 3 ) tigang soroh:

#### (୩) ॥ ଶ୍ରୀଯାତ୍ମକାନ୍ଦିପାକ୍ରମାନ୍ତର୍କ୍ଷିତି ॥

(1). Kerama Desa Pengayah Pengarep:

#### ବା) ॥ ପାତାବାଳମୟପୁଣ୍ୟହାତ୍ତବ୍ୟାପିଲବିଶ୍ଵବୁଦ୍ଧିରୀବାନ୍ଦି ॥

ha). Warga sane sampun mabulu angkep utawi mapikuren, polih

#### ପବଳୋଳିରୀ (କୌଣ୍ଡି) ଉତ୍ତିର୍ଯ୍ୟକ୍ଷିର୍ବିଜେତିପାତାକି ॥

wewanengan 6 (nem ) sasih, saking ngawit pawiwahan.

#### ତ) ॥ ପାତାବାଳମୟପୁଣ୍ୟବ୍ୟାପିରୀରୀତିରାକିରୀଯାନ୍ତାପାତାକି ॥

na). Warga sane mayusa rawuh ring 65 tiban, manut pararem.

#### (୨) ॥ ଶ୍ରୀଯାତ୍ମକାନ୍ଦିପାକ୍ରମାନ୍ତର୍କ୍ଷିତି (ପାକ୍ରମାନ୍ତର୍କ୍ଷିତି) : ପାତାବାଳମୟବକ୍ଷି ॥

(2). Krama Desa Pengayah Pengele ( pengayah sorpa ) : warga sane balu lanang

#### ପୃଷ୍ଠିକ୍ଷିତି ॥

wiadin istri.

#### (୩) ॥ ଶ୍ରୀଯାତ୍ମକାନ୍ଦିପାକ୍ରମାନ୍ତର୍କ୍ଷିତି (ହିସ୍ତିଗାଲବିନ୍ୟପାତ୍ରି) : ପାତାବାଳ ॥

(3). Krama Desa pengayah Purantara ( Istimiwa/Luar Biasa ) : Warga Desa

#### ପକ୍ରମାନ୍ତର୍କ୍ଷିତାକ୍ଷରାତ୍ମକାନ୍ଦିପାକ୍ରମାନ୍ତର୍କ୍ଷିତି ॥

Pekraman Mendoyo Dangin Tukad sane maduwe karang paumahan, nanging

ဂିଳିକ୍ରିଙ୍ଗନାରାଜା ବା କୁଳା ଏକି ଯେତମଙ୍ଗପଦକିପ୍ରକାଶମିଳିଲୁ କୃପାପୁରାତା  
jenek ring dura Desa antuk pekaryan pangupa jiwa, kasingnanggeh krama Purantara.

କୋଣବୁନ୍ଦି ଯାଇଛା ପାରମ  
kasulurang manut pararem.

### ପାହାମିଳୁ

Pawos 7.

(୩୨) ପାଦିତ୍ତାନ୍ତ୍ରାଧାରୀନାରା:

(1). Ngawit Dados Krama Desa:

ବା) ମହାକିର୍ତ୍ତନା ଦେଖାଇବାରେ କାରାଗାର ବ୍ୟାତା ପିକିଳିଲୁ ବ୍ୟାପାରି  
ha). Sangkaning wed ngamong Karang Desa utawi jenek mapaumahān ring

ପାଦିକାରୀନାରୁ ପାଦିତ୍ତାନ୍ତ୍ରାଧାରୀନାରି  
wewidangan Desa Mendoyo Dangin Tukad.

କ) ମଧ୍ୟକୁ ବିକ୍ଷେପିତ୍ତାକାରୀନୀରୀତିରେ  
na). Sampun mapikuren wewanengan 6 (enam) sasih.

ବ) ପାଦାଧ୍ୟନାରା ସାକାରା ଯେତମଙ୍ଗପଦକିପ୍ରକାଶମିଳିଲୁ  
ca). Warga dura desa sane meagama hindu, maduwe karang paumahan ring

ପାଦିକାରୀନାରୁ ପାଦିତ୍ତାନ୍ତ୍ରାଧାରୀନାରି କୁଳାମାର୍ଗିଲୁ  
wewidangan Desa Pakraman Mendoyo Dangin Tukad tur nyarengin mekrami.

ପାଦିକାରୀନାରୁ ପାଦିତ୍ତାନ୍ତ୍ରାଧାରୀନାରି  
patut kekeninin penanjung batu manut pararem desa.

(4) ॥**ଶାତୀର୍ଦ୍ଧକଳିପ୍ୟୁଷିଲକିମ୍ବଲାଗଣା**॥

(2). Tetegean miwah swadharmaning krama Desa :

**ଶା) ୩ୟାଗଣାକେନିଉରୁନା** (୨ୟାକ୍ରମାନ୍ତି) ଯିବ୍ୟାହାୟବାନ୍ତି

ha). Krama Desa keni urunan (uron-uron) miwah ayahan

**ମମୁଙ୍କୁଳ** ॥

mamungkul.

**କ) ୩ୟାଗସାବ** (ପର୍ତ୍ତିଗମ୍ବୀରାଣ୍ୟ) ।**କେନିହାୟବାକ୍ରମାନ୍ତିକୁଣ୍ଡା**

na). Krama Sorpa ( pangele/Balu ), keni ayahan lan uron-uron manut

**ବଗ୍ବୁଦ୍ଧିବନ୍ଧା** (୫୦୧୮୦ମନ୍ତି) ॥

pararem separo (50%)

**ଶ) ୩ୟାଯମାନାକେନାହାଲେତୋକ୍ତିହାନ୍ତିଯେବୀହିତ୍ତିବ୍ୟୁକ୍ତିକା**

ca). Krama sane kedadosang ten medal ngayah, inggih punika :

**ତାର୍ଗିତେଖାନ୍ତିସ୍କନ୍ଦା** ॥

1. Ritatkala sungkan.

**ତାର୍ଗିତେଖାନ୍ତିସ୍କନ୍ଦା** ॥

2. Matepekin sang sungkan dahat.

**ତାର୍ଗିତେଖାନ୍ତିଯମନାନ୍ତି** ( yadnya duka ) ॥

3. Maduwe kelayu sekarann ( yadnya duka ).

**ତାର୍ଗିତେଖାନ୍ତିପ୍ରତିପଦା** ॥

4. Ngembasang putra.

ଶାଖାପତ୍ରମଣି

### 5. Kaluwasan.

## ၆၁။ ပုဂ္ဂနိုင်ရှင်များ၏

6. Warga istri ngeraja swala.

g) ප්‍රාදුජාතා (ඒස්ටිමේව) : ජාතාප්‍රාදුජාතාවගෙන් සැකැස් යි (ra). Kerama Purantara ( Istimewa ) : warga krama desa sanc jenek lan mekarya ring

ក្រុងការសរុបប្រព័ន្ធដឹកចាប់នាំក្នុងក្រុងការ  
Dura Desa, luput saking ayahan nanging kagentosin antuk jinah

ပန်ချေမှုကပ္ပါဒ္ဓရာဇ်ရာဇ်ဂုဏ်ပြုသူတော်ဘုရား။  
pangempel tur nawur uron-uron jangkep, manut pararem.

፳፻፲፭

PAGES 8

(1). Krama desa sane polih laluputan, inggih punika :

ហោ) ឯកចំណាំបានសាកលវិទ្យាល័យកម្ពុជា ក្នុងការ

ha). Warga Penyada : Warga sune lingsir, sumpun mayusa lintang ring 65

ទិន្នន័យបញ្ជាក់ថាយករាជ្យក្រុងក្រសួងពេជ្រការណ៍រាជរដ្ឋបាល  
tibam, luput saking ayahan ian uron-uron, manut pararem,

sewosan ring uron-uron tanem tuwuh.

၆) မြန်မာစာမျက်နှာတော်ဘဏ်၊ ရန်ကြံမြို့နယ်၊ ယန်ပြည်ပနဲ့  
na). Warga-sane sungkan dahat, nenten mresidayang mekarya, luput saking

ហាយហានុវត្តរាជការនៅក្នុង

ayahan lan uron-uron.

ស) ឯច្ញាសារាការបណ្ឌិ៍លុយបុរាណក្នុងធម្មាយីហិត្តិបុគ្គល់  
ca). Warga sene polih laluputan manut bisama, inggih punika

บ้านเก่ามีต้นไม้ใหญ่ติดกันอยู่สองต้น ต้นหนึ่งต้นที่สองตั้งตระหง่านหักไปทางซ้าย ต้นที่สองตั้งตระหง่านหักไปทางขวา ต้นไม้ทั้งสองต้นล้มลงมาอยู่บนดินเป็นรากใหญ่ๆ ที่ต้องใช้หัวใจและแรงงานอย่างมากในการขุดออก แต่เมื่อได้รากแล้ว ก็พบว่าเป็นรากของต้นไม้ที่ถูกตัดขาดไปนานแล้ว แต่ยังคงอยู่ในดินอย่างมั่นคง

ဂျာန္တာဘိုးမေပြုလောက်၊ ဂာန္တာနမာရာမှတ်ဖွူးပန်ဘုရား၊  
uron-uron ring Desa Pakraman. Ragan dane sane madruwe karang genah

အဟျာရန္တဘုရာလုပ်မြို့ပါဆူဖူကိုစိုက်ချော်ဆောင်ရွက်သွားပါ။

Kahyangan Dalem, sertifikat Hak Milik Nomor : 391, Luas

၅,၂၀၀ M<sup>2</sup>, Kelas I atas nama I Ketut Kinok.

ការុប់រៀងរាប់ទៅខ្លួនបានពីសម្រាតូរាយចិត្តបិនាគិត។ រដ្ឋបាលទី  
kesukserahang tanah se luas 715 M<sup>2</sup>, sertifikat

గැඹුරුවා: ۱۲۲۱ atas nama Pura Dalem Desa pakraman

မြန်မာဂာက္နိန္ဒမ္မ (ဟန့်ဝပါရ)၊ မင်္ဂလာကျော်ပဲအသုတေသန  
Mendovo Dangin Tukad ( Hak Guna Pakai ), mangda kaunggahang kasurat ring

ပଗନ୍ତୁ ଗିରାବାଦା ରାଜାଯା : ୧୮୩୮ ମେସାହୀ  
pararem Berita Acara Nomor : ...., tertanggal 27

ରାଜାକୁଳାର୍ଜା ଲୁହାରା ରାଜାପୁଣ୍ଡିତି ପଦମୁଖ ପରମାନନ୍ଦି ଯାଙ୍କ  
Okttober 2017, Kaluputan ring I Wayan Suwena Lan I Made

ମୁଖ୍ୟମନ୍ୟାନାକଳ୍ପନାରାଜାକୁଳାପିର୍ବଳାବି ଯାକୁତ୍ତି କିମଲାକାଳ  
Sutama seketurunannyane ngantos riwekas, manut ring bisama ragan dane

ରାଜାକୁଳାପିର୍ବଳାବି ଯାକୁତ୍ତି କିମଲାକାଳ  
nenten nunas prabeya, yening sampun kaparigunayang oih Desa

ପକ୍ରାମାଣ ॥  
Pakraman.

(୩) ॥ ତଥାବାସକୁପାଳବର୍ଷାନ୍ତିରୁଷ୍ମାପୁଣ୍ଡିତାମାଲାମନ୍ତିଷ୍ଠା ॥

(2). Warga sewosan sane patut laluputan manut pararem lan bisama.

ବାହାମିଶ୍ର ॥  
Pawos 9.

(୪) ॥ ପୁନତ୍ତାନ୍ତାମୁଦ୍ରାଯାନାମ୍ବିରା ॥

(1) Wusan dados Krama Desa, luwire :

ବାହାମିଶ୍ରକିମିତ୍ରମୁଦ୍ରା ଏବଂ କିମିତ୍ରମୁଦ୍ରାକାମାନାମ୍ବିରା ॥  
ha). Sangkaning pinunas ngeraga, menawi kesah saking Desa pakraman, ke Dura desa.

(୫) ॥ ତଥାବାସକୁମାରମାନାମ୍ବିରା ॥

(2). Warga sane kasepekang, warga sane nenten setinut ring awig-awig lan

୩୮

ပଗଭାଲ୍ପିକବିଳାହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟାରାଜୁବିଳ  
pararem, napi malih ten setinut ring pamutus Desa, ten sida

ଶେଷହିଳଙ୍ଗହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟାରାଜୁବିଳ  
ngesehin parisolah warga punika setata mamurug kecaping awig-awig.

ଶାଖାସ୍ତ୍ରବାଳକମ୍ରୀବାଲୀହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟାରା  
dados warga sane kesepkang ring desa taler kasepkang ring Banjar

ବର୍ଷାଯାତ୍ରିଯାତ୍ରାମ୍ବଦ୍ୟୁତିକାମିକାର୍ତ୍ତିର୍ଯ୍ୟାଯାକ୍ରମିକ୍ତି ॥  
Pakraman, mangda sampunang kasinanggeh empak ngelanting.

(୩) ୧. ପାତାମୟାରାଜୁବୁଷକ୍ରମଃ

(2). Warga sang sane wusan mekrama :

ଶା) ୨. ତାରକପାନିନ୍ଦ୍ରିୟବାହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟା ॥

ha). Tan polih pahpahan druwen Desa utawi Druwen Banjar.

କ) ୩. ତାରକପାନିନ୍ଦ୍ରିୟବାହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟା ॥

na). Ten polih pasayuban sejeroning ala ayu.

ଶ) ୪. ତେଜ୍ଜ୍ଞବତ୍ୟାତାରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟା ॥

ca). Ten kepatutang nganggen saluwiring druwen Desa utawi Banjar, sejaba

ଗବାନିନ୍ଦ୍ରିୟବାହିନୀରାଜୁତ୍ତିକୁଣ୍ଡିପ୍ରେସ୍ଯୁମ୍ବଲ୍ଲଟା ॥

polih palugran saking prajuru ( pengurus ).

ပାଲେ ୨  
Palet 2.

ବିହିକପ୍ରାଜୁ  
INDIK PRAJURU

ପାତ୍ରମିଳୋ  
Pawos 10.

(୩) ଗଣବନ୍ଧୁ ପାକ୍ରମା ଦଙ୍ଗିନ୍ଦ୍ରା ଯାହା କିନ୍ତୁ କାନ୍ତି ବାହା ନିଯୁପ୍ତ  
(1). Desa Pakraman Mendoyo Dangin Tukad, kaenter oih prajuru

ବାହା କାନ୍ତି ବାହା ନିଯୁପ୍ତ  
sane kapucuking oih Jro Bendesa.

(୪) ପ୍ରାଜୁ ଗଣବନ୍ଧୁ ପାକ୍ରମା ଦଙ୍ଗିନ୍ଦ୍ରା ଯାହା କିନ୍ତୁ କାନ୍ତି ବାହା ନିଯୁପ୍ତ  
(2) Prajuru Desa Pakraman Mendoyo Dangin Tukad, Undaannyane :

ବା) ଗାନ୍ଧାରୀ କାନ୍ତି ବିକଳାଳେ ନିଯୁପ୍ତ  
ha). Jro Bendesa, pinaka kelihan Desa.

କ) ପଟାଖୁ ପନ୍ଦିତ କିମି କଳା ପଳି କାନ୍ତି  
na). Petajuh/Pangliman pinaka wakilnyane.

ଶ) ବାହା କିମି କଳା ପଳି କାନ୍ତି  
ca). Penyarikan pinaka juru surat.

ଗ) ବାହା କିମି କଳା କୁରୁ କୁରୁ ପରିଚାଳିତ କାନ୍ତି  
ra). Petengen pinaka juru raksa utawi ngamel jinah druwen desa.

(2) ॥**କୋର୍ତ୍ତିବିକ୍ରତ୍ତିନାଥ**॥  
ka). Kejangkepin antuk Tri Bhaga :

**ପରିହ୍ୟାଙ୍ଗବାଣି** ॥

1. Bhaga Parhyangan.

**ପାଵଂଗବାଣି** ॥

2. Bhaga Pawongan.

**ପାଲେମାହବାଣି** ॥

3. Bhaga Palemahan.

(3) ॥**ପ୍ରଜୁର୍ଣ୍ଣବାଳକ୍ଷିପିକ୍ରତ୍ତାପ୍ରଜୁର୍ଣ୍ଣବାଳ୍କାଶକାପୁଷ୍ପକିରାବାନି** ॥  
(3). Prajuru Desa Kejangkepin antuk prajuru Banjar sane kapucuking oih

**କେନିବାଳ୍କାଶିର୍ଦ୍ଦିଶାପ-ଶାପାଳ୍କାବକ୍ରୂପି** ॥

kelihan Adat ring soang-soang Banjar Pakraman.

(4) ॥**କାଳବକ୍ରୂପାଳିକ୍ରତ୍ତାଧାରିକିପ୍ରଜୁର୍ଣ୍ଣପାତାରାବାନି** ॥

(4). Desa Pakraman Mendoyo Dangin Tukad, prajuru wenang kaabih oih

**କିରାଣବକ୍ରୂପାଳାଶ** ॥

kertha Desa lan shaba Desa.

(5) ॥**ନେରିଜିପ୍ରଜୁର୍ଣ୍ଣବାଳବକ୍ରୂପାଳିକ୍ରତ୍ତାଶବରାନ୍ତିପାତାକାପାଞ୍ଜାତି** ॥

(5). Ngernijegang Prajuru Desa Pakraman lan manggala sejangkepnyane kapatutan :

**ମାଵିଷିଖାକ୍ରୂପାମୁପ** ॥

ha). Mawiwit saking krama ngarep

៩) ॥**កែច្រិតប្បញ្ញមសាបនកទួនសេយ្យសុវាងលាត្រនបន្ទូលក្រិ**  
na). Ngerajegang prajuru melarapan antuk pamutus paruman Desa Pakraman nyabran

១១(សិល) **ចំណុចចិនអ្នកឈាមការលក្ខហិថ្វីរាជាស្ថិនី**  
5 (limang) warsa utawi manut dresta sane kemanggehang tur dados kepilih

**ឬសិលអ្នកឈាមិនស្អាបុរាណិបាបុរាណិ**  
malih manut daging pasuara utawi pararem.

៩) ॥**លង្ហាបុរាណិស្អាបុរាណិបាបុរាណិរាយការ**  
ca). Maduluran pamikukuhang, jangkep antuk upakara mejaya-jaya,

**ប្រយោជន៍នាក់បាបសារូបនៅការសការធម្មាលិ**  
prayascita lan upacara upakara sane sewosan.

(៦) ॥**លក្ខាតិការទិន្នន័យសិនិស្សិសហក្រាវិក្ខនិក្ខប៊ូលក្ខ**  
(6). Sejeroning ngenterang sukertan niskala Jro Bendesa Mingsinggihang pemangku

**នាប្បុរាណិ**

Kahyangan Desa-

**បកបាសិរិយារ៉ា**

Pawos 11.

(៣) ॥**ស្មោះនិតិវិក្ខនិក្ខបន្ទូលក្ខិក្ខ**

(1). Swadharmaning Bendesa pakraman luwire :

៧) ॥**នាមក្រិស្សិនិវិក្ខិក្ខិតិបុរាណិបាបុរាណិ**  
ha). Ngemargiang sedaging awig-awig miwah pararem Desa Pakraman

๑) ॥**କୁନ୍ତୁତ୍ତାର୍ତ୍ତିଗ୍ରୂପାତାପ୍ରଦିତାଶ୍ଵବହିର୍ମାତ୍ରାକୁଣ୍ଡା** ॥  
na). Nuntun tur ngenterang Krama Desa rawuhing warga Desa ngupadi anut.

**ପତିତିମି** ( ଯାତ୍ରାମହିକୁତ୍ତିପତିତିମିଜ୍ଞାନାବିଜନମିବ୍ୟାପିକୁ  
patitis ( mangda setinut ring petitis Desa pinaka sepat siku-siku

**ଶାଶ୍ଵତିମୃଦ୍ଧିଲିଙ୍ଗାତ୍ମାଯବକୁପ୍ରଦିତିଲିଙ୍ଗାତ୍ମା ) ॥**  
ngemargayang swadarmaning agama lan swadarmaning negara ).

୧) ॥**କିବଳେବ୍ୟତ୍ୟସ୍ଥବ୍ରିତିଷାପାତାଶା** ॥  
ca). Niwakang pamutus marep ring wicara warga Desa.

୨) ॥**ଶ୍ରୀବନ୍ଦାଵିଲିଶାକାର୍ତ୍ତାକୁଣ୍ଡାତାଶାମାକାର୍ତ୍ତା** ॥  
ra). Ngupha Saksi sang anangun yadnya warga desa sane keaptiang.

୩) ॥**ଯାତ୍ରାମାତ୍ରେଯପାତାହାମ୍ବିଷବମିହୃତିରିକାନାନ୍ତା** ॥  
ka). Maka duta matemuang bawos ring sapa sira ugi rikala nyanggra

**ଗ୍ରାମିକିର୍ଯ୍ୟକୁଣ୍ଡାଲିହୃତିପାତାଶା** ॥  
prolikita yadnya saking sang mawong rat.

(୪) ॥**ପ୍ରାଚ୍ୟପତ୍ରବ୍ରିତିପରିଲକ୍ଷଣକାର୍ତ୍ତିକିଲିକାର୍ତ୍ତିପ୍ରିକାର୍ତ୍ତିବାର୍ତ୍ତି** ॥  
(2). Prade Prajuru iwang parilaksana keni pamidanda nikel ring kaiwangan

**ଶାଶ୍ଵତିମୃଦ୍ଧିଲିଙ୍ଗାତ୍ମାଶାଶ୍ଵତିମୃଦ୍ଧିଲିଙ୍ଗାତ୍ମା** ॥  
soang-soang warga pangempon saha kangkat kerariyan manut pararem.

ပရာပန်၏အဖွဲ့။

Pawos' 12

(၁၃) မြန်မာနိုင်ငံတော်လုပ်ကျင်းမှုမှုပါနီအား မြန်မာနိုင်ငံတော်လုပ်ကျင်းမှုမှုပါနီအား

(1). Petias utawi olih-olihang Prajuru Desa inggih punika :

ជ្រើលតិនុសាខ្សបាទុកុយុរាគទីនស្វ័យបាទិច (បានឡើង) ។  
durmaning suksma antuk ayah bhakti lan-vasa kerthi ( pengabdian ).

บตุบตูรศิลปะบูชา( กาญจนบุรี ) บริษัทวินสันจำกัด  
wantilan saking Mangala Praja ( Kabupaten, Provinsi Ian Pusat )

ស) ធនការបិន្ទុភីទេរង (សហិរញ្ញវត្ថុ) និងរាយការណ៍  
ca). Saking Lembaga Perkreditan Desa ( LPD ), marupa dana

ပန်းကြောင်းပါဟန်သူပရဲယပန္တန္တကပ္ဂရာဘဏ်၊ ၁၇၂၄

ပြုကာ) ယက္ခာပိုပိုမိုလျက်ဟန်ဖြူအောင်ရအဆောင်ရွက်ပဲဘာပါ၊  
Pemerkosaan yang dilakukan dengan cinta dan kasih sayang.

Q.PD's

(᳚) ॥ ៧ ហានិរាបានិបាខេត្តព្រៃក្រាងាយមាមាបាសឡាក់ទានិបាខេត្ត

(2). Olih-olihan Prajuru Desa Sewosan ngamolihang dana-

លាត្វូច្បាគនិស្សុស្សនិបញ្ញាបនិ॥ (នគរបាល) ១៣ នាមបន្ទូលនិ॥

manut sekadi suku sukaning padruwen ( dana – uphadana ) Desa Pakraman.

(᳚) ॥ ៨ ហានិរាបានិបាខេត្តរាជាមាមាបាសឡាក់ពិបាហុលិ॥

(3). Olih-olihan sanc sewosan manut ring pararem.

បរាបិន្ទោះ॥

Pawos 13.

(៣) ॥ ៩ ប្រព្រៃក្រាងាយបន្ទូលនិក្រុត្រាសិន្ទុត្រាសិ॥

(1). Prajuru Desa pakraman Kagentosin rianfukan :

ឃ) ॥ ៦ និនប្បាចិសិសិបុរិកិ នាយុមិនាកិ॥

ha). Lina utawi sampun padem/ kelayu sekaran.

ន) ॥ ៧ នាបុសនិត្តិត្តិបិបុបិតិកិធមិនិសនការិប្រិយិវិកាបិកិ॥

na). Kewusanan duaning iwang pemargi menawi nilar sesana, manut ring awig-awig

រាជាយនិបន្ទូលនិប្រិយិប្រិយិក្រុត្រាងាយបន្ទូលនិ॥

desa Pakraman lan swadharmaning prajuru Desa pakraman.

ស) ॥ ៨ ជិញ្ញិបនិយុទ្ធបិបិក្រុត្រាងាយសិសិប្រិយិត្តិក្រុត្រាសិ॥

ca). Wit saking pekayun utawi pinunas ngeriga tur sampun kasungkemin olih

បរាបិ॥

paruman.

៣២៤

ga) ॥**କୀବଳିଶ୍ରୀପାତ୍ରଯୁଷାତ୍ମିପ୍ରତ୍ୟଗୀୟୀ**(ନିଲ) ପଥୀଯକୁଣ୍ଡା  
ra). Nepkin wewanengan ayah bhakti prajuru 5 ( limang ) warsa, manut

**କାହିଁକୁବର୍ତ୍ତିରାଗଦାତାଯକିତେକ୍ଷିଗର୍ଜିଲେଯନ୍ତି ॥**  
kaingkupan warga desa yening ten kersajegang malih.

(୩) ॥**ପ୍ରଚିଂଗିରାପୁଷକଶ୍ରୀପାତ୍ରକୁଵିଶ୍ରୀପ୍ରତ୍ୟଗୀୟବତ୍ତିଶାରାତ୍ମିପାତ୍ରକୁ**  
(2). Ngerajegang, ngewusanan miwah ngentosin Prajuru patut ring sejeroning paruman tur

**କାହିଁକୁବିରାଜାନିର୍ମାଣାତା ॥**  
kaingkupin olih krama desa.

**ପାତ୍ରକୁଣ୍ଡ ॥**  
Palet 3.

**ନିକିଳିକୁଣ୍ଡନି ॥**  
INDIK KUL-KUL

**ପାତ୍ରକୁଣ୍ଡନି ॥**  
Pawos 14.

(୪) ॥**କୁଳକୀରାଜାନବକୁଣ୍ଡକୁଣ୍ଡିଗା:**

(1). Kul-kul ring Desa Pakraman, luwire :

ବା) ॥**କୁଳକୁଣ୍ଡନା ॥**  
ha). Kul-kul Desa.

କ) ॥**କୁଳକୁଣ୍ଡବା/ରାଜାଯାନା ॥**  
na). Kul-kul Banjar / Tempek.

៤) កូលូស្រោចបត្រិំ

ca). Kul-kul warga Panti.

៥) កូលូស្រោចដង្វោនត្រូវឃុំគារិកា

ra). Kul-kul warga dadia lan Kul-kul Sekaa-sekaa.

(៥) ទាយ្យាច់បនាក្នុងឃុំហិរញ្ញបុគ្គិន៍

(2). Tabuh tepakan Kul-Kul, inggih punika :

៦) ទេស្រោចស្រោចមួលបិះបាទៀរុណី(ពិភ័យលូលូ)

ha). Tetengeran parum utawi sangkep : atuludan ( tigang gelembung ).

៧) ទេស្រោចស្រោចយុំបិះបាទៀរុណី(លូលូទិំ)

na). Tetengeran tedun ngayah : Atuludan pelan ( Lambat ).

៨) ទេស្រោចស្រោចមួលបិះបាទៀរុណី

ca). Tetengeran Biyuta/ kepancabayan : atuludan bulus.

៩) ទេស្រោចស្រោចលិនាគិរាបានិរាបានិ(បានាក្នុងគិនិ)

ra). Tetengeran kemalingan, ngerorod ( pengantenan ) : kalih

ស្រោចស្រោច

tulud bulus.

១០) កូលូស្រោចនោរាមោទិកិបសកិបុរាណិតិំ

ka). Kul-Kul rikala ngemargayang upacara ring Pura : Nungtit

(សិលិត្តិហាការិ)

( Sali Genti Alon ).

៣៣

၃၁) ၂၇. ကုန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊

da). Tetengeran Kul-Kul nadak : atuludan.

### ပုဟာပါ။။။

Pawos 15.

(၁၃) ၂၈. ကုန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊

(1). Kul-Kul ketepak oilih prajuru sane kasudi ring Desa utawi ring Banjar.

(၁၄) ၂၉. ကုန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊

(2). Kul-Kul tan wenang ketepak yening ten wenten pinuduh saking prajuru Desa

ဟျောပါ။။။

utawi Banjar, sejawaning tetengeran kepancabaya.

(၁၅) ၃၀. ကုန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊ ပုဂ္ဂန်များ၊

(3). Kul-Kul sekaa-sekaa, semalih kul-kul pondokan, ten kelugra

လှိုပါ။။။

matehin sukat tepakan utawi tengeran kul-kul Desa utawi Banjar.

### ပု။။။

Palet 4.

ပါ။။။

INDIK PARUMAN

ပုဟာပါ။။။

Pawos 16.

၆၇၁

(๗) ॥ ပုဂ္ဂလန္တမိန္ဒြပ်ပြာမာစာပည့်၏။ အားလုံး၏ ယောဆရီ၏ အားလုံး၏ ပို့ကို  
(1). Paruman / Sangkep ring Desa pakraman Mendoyo Dangin Tukad, inggih

ပုဂ္ဂလန္တမိန္ဒြပ်

punika :

ဟဲ။ ပုဂ္ဂလန္တမိန္ဒြပ်ပြာမာစာ၊ မိန္ဒြပ်ပြာမာစာ၏ ယောဆရီ၏ အားလုံး၏ ပို့ကို  
ha. Paruman Desa kelaksanayang ping kalih awarsa manut pararem desa.

၃၅။ အောင်၍ သမုပ္ပန်း မိန္ဒြပ်ပြာမာစာ၏ ယောဆရီ၏ အားလုံး၏ ပို့ကို

1. Sasih Januari : Nitenin prolilita yadnya saha gebog

ပြာမာယောဆရီ၏ အားလုံး၏ ပို့ကို

prabeya yadnya wewanengan awarsa.

၃၆။ အောင်၍ သမုပ္ပန်း မိန္ဒြပ်ပြာမာစာ၏ ယောဆရီ၏ အားလုံး၏ ပို့ကို

2. Sasih Desember : Misadokang indik gebog yadnya sane prasida

အပေါ်ပြု၏ အားလုံး၏ ယောဆရီ၏ အားလုံး၏ ပို့ကို

kaparipurnayang, taler nguningayang gebog penelus

ပြာမာယောဆရီ၏ အားလုံး၏ ယောဆရီ၏ အားလုံး၏ ပို့ကို

prabeya yadnya awarsa ( Pertanggung jawaban

အပျော်အကျော် )။

keuangan Desa ).

၃၇။ ပုဂ္ဂလန္တမိန္ဒြပ် ( ပုဂ္ဂလန္တမိန္ဒြပ် ) ၏ ယောဆရီ၏ အားလုံး၏ ပို့ကို

3. Paruman napkala ( Patgata kala ), maka jalanan arah-arah utawi

පුෂ්ඨජ්‍යාලක්‍රමකි එකුණුගාරාකි  
sewalapatra uleman paruman, manut tatujon.

තැබක්‍රමකුදානාප්‍රක්‍රීතකුදීගාකි  
na. Sangkepan Prajuru kawentenang manut wigunan.

සාඛාපක්‍රමක්‍රමකා එකුණුපාකකා ගුහ්‍යභාෂ්‍යක්‍රමක්‍රී  
ca. Paruman Sekaa - Sekaa, manut sane kabuatang utawi keaptiang.

(2) ඩෙසාපාක්‍රමයකි ප්‍රමානය:

(2). Paruman Desa Pakraman , sepatutne :

උ) මැයිලුහ්‍යිකුපාකා තැවදු තැවදු මැයිලුහ්‍යිකුම්ඩා ( තැකැඹා  
ha). Ngemiletin paruman Desa, mangda mabusana adat manut dresta, ( adat madya,

තැකැඹා ප්‍රාන්තු තැකැඹා ප්‍රාන්තු ප්‍රාන්තු ප්‍රාන්තු ප්‍රාන්තු  
adat ke Pura ) tan kalugra makta gegawan sane ngawinan mekarya biyuta.

඄) මැක්‍රාය්‍යාපනයකි (ප්‍රාන්තු) මැදුඩු මිනින්දොපාකා  
na). Mekarya pamutus paruman ( paswara ) mangda prasida gilik saguluk.

මැනුදු මැයිලුහ්‍යිකු පාකා මැනුදු මැයිලුහ්‍යිකු පාකා  
salunglung subayantaka, paras-paros sarpanaya, manut kaingkupan

පාකා ( මුෂ්‍ය මුෂ්‍ය මුෂ්‍ය ) තැගයා නිහා මැයිලුහ්‍යිකු පාකා  
paruman ( musyawarah mufakat ), ngemolihang pamutus paruman

මැගුම් මැකැඹා පාකා  
sane wicaksana

(2) ॥**గිකුණබගයානුෂපයුතු** එකඩුවායාගැඹාලු හේතු ගැස්සාකී

(3). Rikala paruman desa sampun kamargayang krama desa tan wenang taler tan

**කැපහ්දී පෙළුගාර්තාවා යක්සියුරු තැඹු පිළිඵිජ්‍යායුකී**  
kapatutan masuara goro, mekarya biyuta, utawi matilar dumunan

**සගකාගිබගයානුපුඩී මරාපකිමයුතු නුගාභගන්ස්පුදු**  
sedereng paruman puput, sajawaning sampun kalugra oleh prajuru

**සගකෘත්‍යානුක්කිපිඩ්කාලකුම්ඩිජ්‍යායුයි**  
sane mamurug keni pamidanda manit ring pararem.

### **බගහාස්වීරානු**

Pawos 17.

(2) ॥**බගයානුෂපාගබ්ලිගාභගන්ස්ගුරුවානානුප්‍රමිජාග්‍රකිඩාඩි**

(1). Paruman Desa kaenterang oleh Jro Bendesa, prasida nguningayang

**හික්කිසි:**

indik :

(a) ॥**හුඳුවකුගුරුප්‍රායකුහායුහායුබහුගාභගන්ස්යුවකී**  
ha). Unjuk lungsur pekraman saha ayah-ayah, padruwen Desa Pakraman

### **බන්ධානු**

Jan Arta Brana.

(2) ॥**බිකානුවාපුදුරුහික්කාගුජාභගන්ස්ප්‍රකුඩුපුදු** එකකාගි

na). Pidabdah prajuru indik utsaha Desa Pekraman kapungkur, minakadi

କୋଣାର୍କ ଜିଲ୍ଲା (ନୀରୁପାରା) ଏଥିରେ ଦେଶିଆର୍ଥିକ କାର୍ଯ୍ୟାଳୟ  
kawentenan LPD ( Lembaga Prekreditan Desa ).

(୩) ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା ମିଳିଲ୍ଲା ବନ୍ଦର୍ମାର୍ଗ ପରାମର୍ଶ କାର୍ଯ୍ୟାଳୟ

(2). Pamutus paruman desa, kasinanggeh perarem, maka pamitegep pemargin

ଅଧିକାରୀଙ୍କୁ ବନ୍ଦର୍ମାର୍ଗ କାର୍ଯ୍ୟାଳୟ

awig-awig Desa Pakraman Mendoyo Dangin Tukad.

ପରାମର୍ଶ ପାତ୍ର

Pawos 18.

(୩) ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା ମିଳିଲ୍ଲା ବନ୍ଦର୍ମାର୍ଗ କାର୍ଯ୍ୟାଳୟ

(1). Sangkepan prajuru Desa, ngewetuung prolilita yadnya lan rerincikan

ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା

utsaha desa kapungkur.

(୩) ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା ମିଳିଲ୍ଲା ବନ୍ଦର୍ମାର୍ଗ କାର୍ଯ୍ୟାଳୟ

(2). Sangkepan prajuru Desa, tan dados ngemedalang tetegenan ring krama, sedereng

କାର୍ଯ୍ୟାଳୟ କାର୍ଯ୍ୟାଳୟ

kaingkupin olik krama Desa.

(୩) ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା ମିଳିଲ୍ଲା ବନ୍ଦର୍ମାର୍ଗ କାର୍ଯ୍ୟାଳୟ

(3). Pamutus sangkepan prajuru Desa ngewetuung paswara pinaka daging pituduh sang

ବ୍ୟାଙ୍ଗମାର୍ଗ ଯାତ୍ରା ମିଳିଲ୍ଲା ବନ୍ଦର୍ମାର୍ଗ କାର୍ଯ୍ୟାଳୟ

ngawewenang utawi ngonekang Pararem warga Desa Pekraman.

ပାତେ ୧୭  
Palet 5.

ନିକ୍ଷିପ୍ତବର୍ତ୍ତନ୍ୟବ୍ୟବହାଳା ॥  
INDIK DRU'WEN DESA MIWAH UTSAHA DESA

ବର୍ତ୍ତନ୍ୟ ॥  
Pawos 19.

(୩) ॥ ବର୍ତ୍ତନ୍ୟବର୍ତ୍ତନାଲ୍ୟକୁଳାବାଦାନ୍ତିକାଳିମ୍ବିଗଃ ॥

(1). Padruwen Desa Pakraman Mendoyo Dangin Tukad, luwire :

ଶାଖାବ୍ୟାଳକ୍ଷିତା (ବୁନ୍ଦାଳା ପୁନ୍ଦରି ଛାଲା ପିପଳବିଶକ୍ତିପାତ୍ରି)  
ha. Kahyangan Tiga. ( Pura Desa, Puseh, Dalem, Prajapati, lan Taman Beji ).

ଶାଖାବ୍ୟାଳକ୍ଷିତା ଶାଖାବ୍ୟାଳକ୍ଷିତା ॥

na. Kahyangan Dewa Ayu sakti lan Jro Gede Sakti

ସ) ॥ ବୁନ୍ଦରି କୁଳି ॥

ca). Pura Ulun Swi

ନ) ॥ ବାଣିଜାଳ୍ଲାବର୍ତ୍ତନ୍ୟ ॥

ra). Bale Banjar Pakraman.

କ) ॥ କାରଙ୍ଗତେଗଳି (ପଚିକ୍ରମିଯାବାବା) ॥

ka). Karang tegalan ( Pacingkrem/ Pelaba Pura ).

ଢ) ॥ କାରଙ୍ଗତେଗଳି (କାରଙ୍ଗବର୍ତ୍ତନ୍ୟ) ॥

da). Karang tegalan ( warga pakraman ).

୫୩

၁၁။ ရန်။

ta). Setra.

## ស) ឯកសារអនុគមន៍

31), Lelanguan, minakadi

- గැඹුණ් ගුරු (ගඟා ගැඹුණ් ගුරු) ॥

- Gong gebyar ( Desa Pakraman ).

- ກິດຕິຫີ (ມະກາ) ॥

- Rindik ( Sekaa )

-ገደገኗርና(መስክር)॥

- Jegog ( Sekan ).

- ရှေ့သရာရာန္တကြံ (မှန်က) ။

~ Joged Bungbung ( Sekaa ).

- ଅନ୍ତର୍ଗତିକା (ମୁଖ୍ୟ) ॥

- Wayang Kulit ( Sekna ).

- ຈາກປົມືດສ້າຍ (ມັກ) ||

- Topeng Sida Karya ( Sekaa ).

-ពិភាក្សាប្រាក់ប្រាក់របស់ខ្លួន

-ilen-ilen sene sewosan.

၆) ၂၇၈၉ ခုနှစ်၊ ၁၃ ဧပြီ တွင် အမျိုးသမား လူငယ် ၁၀၁ ဦး၊ လူနေ့ ၁၁၁ ဦး၊

wa). Bikita minakadi pipil warga krama, awig-awig pararem lan sane

## గమగాబాసక్కి ॥

sewosan.

న) గ్రామాని(బ్లోక్‌షాస్టి) కీగాబాప్టిజమాప్యూర్ణాక్షితా ॥

la). Joli ( pengeremban ) ring soang-soang Pura kahyangan Tiga.

ప) న్యిసాసాసాక్షి ॥

ma). Niyasa, Sesanti.

ప) ల్యాప్ బెర్క్‌టెక్నిక్‌టాక్సు (ఎపి‌ల్చి‌బి‌గాగా) రసక్కి‌గాసాగాగాగా

ga). Lembaga Perkreditan Desa ( LPD ), Ian CBD

ప) పద్రువు బగ్గు తాసగాచాగాసగాబాసక్కుచుండులి ॥

pa). Padruwen Desa sane sewosan manut pararem.

(శ) గ్రామానిగ్రామాని హాక్కుటాప్రైవ్‌టొక్కువాయాహాక్కిత్తుసాస్టి

(2) Olih-olihan Desa Pakraman Mendoyo Dangin Tukad,

యిప్పిత్తుపాస్టి:

mawiwit saking :

గా గ్రామానిగ్రామాని హాక్కుపాస్టిపాహిలాత్తి ( ప్రీట్‌స్ట్రేచ్ ) ॥

ha. Olih-olihang saking sang mawong rat ( Pemerintah ).

ఏ వాస్టి పద్రువు బగ్గు తాస ( తాస్‌పాసింగ్‌క్రెమ్ / పాసాబుగ్ ) ॥

na. Saking Padruwen Desa, ( Tanah Pacingkrem/ pelabu Pura ).

స) వాస్టి గ్రామాని ల్యాప్ బెర్క్‌టెక్నిక్‌టాక్సు ( ఎపి‌ల్చి‌బి‌గాగా )

ca). Saking Utsaha Desa, Lembaga Perkreditan Desa ( LPD ).

స్థాయి

(1) ॥**ប្រុងរាងិ****(ខ្លាតក្នុងរាងិ)**ស្រួលភាគៗ॥  
ra). Urunan (uron-uron) Krama Desa.

(2) ॥**បុណ្ណ័តនាស្រួលភាគៗនៅក្នុងរាងិ**  
ka). Punia Warga krama Desa lan sane sewosan.

### **បញ្ជាមីព្យេះ** Pawos 20

(៣) ॥**ការិយាល័យប្រុងរាងិ**បានក្នុងរាងិ  
(1). Desa utawi Banjar Pakraman, mautsaha nincapang olih-olihang.

នាមិត្តក្រុងរាងិរាងិបានក្នុងរាងិ  
mejalaran antuk utsaha Desa utawi Banjar, manut ring pararem.

(៤) ॥**ការិយាល័យប្រុងរាងិ**បានក្នុងរាងិ  
(2). Desa utawi Banjar, sahasa mautsaha mangda warga pakraman ngewangun

ប្រុងរាងិបានក្នុងរាងិបានក្នុងរាងិ  
utsaha – utsaha sane prasida nincapang sakaluwiring kauripan,

នាមិត្តក្រុងរាងិរាងិបានក្នុងរាងិ  
medasar antuk mekarya Sekaa-Sekaa.

(៥) ॥**យិត្តិបានប្រុងរាងិ**សំគាល់សំគាល់  
(6). Yening warga pakraman mekarya Sekaa-sekaa utsaha, mangda ngawentenang

បិសការិយាល័យប្រុងរាងិបានក្នុងរាងិ  
pisadok ring prajuru Desa utawi prajuru Banjar taler kekaryanang

ନିବିଳିତାବ୍ୟାସି ( ସୁଗତ୍ତପ୍ରୟୋଗକି ) ପିର୍ବକ୍ଷଣି ॥

Ilikita Pamutus ( Surat Keputusan ) Perbekel.

( ୩ ) ଶ୍ରୀମଦ୍ଭଗବତପ୍ରାଚୀନାବିରାମିତାବିରାମି ( ଶ୍ରୀମଦ୍ଭଗବତପ୍ରାଚୀନାବିରାମି )

( ୪ ) Utsaha Desa marupa LPD ( Lembaga Perkreditan Desa ) druwen Desa Pakraman

ମାତ୍ରାବ୍ୟକ୍ଷଣିକାବାନିର୍ମାଣକାରୀ

sane kapucuking olib Jro Bendesa :

( ୫ ) ଯତ୍ନାବିରାମିତାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

ha). Manggala LPD ( Pengurus lan Pegawai LPD )

କ୍ରମିକାବିରାମି

ngerajegang manut pararem.

( ୬ ) ଚିରାକ୍ଷଣିକାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

ବିନାନ୍ତରିକାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

na). Wewanengan manggala LPD wantah 5 ( limang ) warsa, nanging

ବିନାନ୍ତରିକାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

yening memargi becik dados kerajegang malih, ngantos yusa 60

ତିବାନ୍ତିକାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

tiban ( warsa ).

( ୭ ) ଯତ୍ନାବିରାମିତାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

ca). Manggala LPD, katureksa olib Prajuru Desa,

ବିନାନ୍ତରିକାବିରାମି ( ପିର୍ବକ୍ଷଣିକାବିରାମି )

pinaka manggala panureksa senangken a warsa ring ilikita sasuratan

ဟුණුභාණනිගංජා॥  
utsaha LPD.

න) පිශකටත්සකිහුණුභාණනිගංජාමදුපමින  
ra). Pikolih saking utsaha LPD, mangda prasida

කාගම්මයෙනුප්පක්රිඛාභප්පලකී  
keungggen nyanggra yadnya lan wewangunan ring Desa Pakraman.

හැනුළුවාත්මකම්මෑ සක්සිපිශකටත්සිහුභාගි  
akwehnyane 20 % saking pikolih SHU.

ඇභාගංජායුත්තියාගංජා / මාද්‍යාගංජා  
LPD, manut AD / ART.

ක) ගිකාභාරබකාපෙනුහුණුභාණනිගංජාමදු  
ka). Rikala ngelaksanayang Utsaha, manggala LPD mangda

ඩාප්ප්‍රේක්ප්පගංජාක්රිප්පුවුගංජාභප්පලක්ජප්පබ්බෑ  
ngawentenang pisadok ring Prajuru Desa Pakraman manut pararem

ඛ) යෙක්සැකුප්පූඩ්ඩ්ප්පුවුත්තාණනිගංජාම්ක්ල  
da). Yening tan setinut ring pararem, manggala LPD wenang

කාග්ග්‍රාම්බ්බෑ  
kugentosin.

පාවෝසිග්‍රුවා  
Pawos 21.

(๓) ॥**ပဋိပရှာန္တဝပြည့်နှုန်းဟန်** ပြည့်များစာစာ၊ ဆောင်

(1). Padruwen Desa Pakraman kaenterang oih prajuru Desa, kewantu

ရဟန်။  
ဂုဏ်သွေးကျင်းမာရေးနှင့်

olih warga sane nitenin utsaha Desa manut pararem.

(๔) ॥**ပါးအက်** ပြည့်နှုန်းဟန်

(2). Pikolih padruwen Desa, keanggen prabeya nyanggra upacara – upakara

ရပြုသနနှင့် မာရေးနှင့်

piodalan Ida Bhatara ring Kahyangan Tiga, Dewa Ayu Sakti, Ian Prabeya

ဥပစာ – ဥပနာမရေးနှင့်

Upacara – Upakara Sane sewosan.

(၅) ॥**သလောပြုပရှာန္တဝပြည့်** အော်ခြံခိုင်းအော်ခြံ။

(3). Sakaluiring padruwen desa, patut wenten liikitanya.

(၆) ॥**အန္တပြု** အော်ခြံနှင့်

(4). Tan kalugra ngadol Padruwen Desa lan dagingnya yening nenten kasungkemin

ရဟန်။

olih krama Desa.

ပဏီ။

Palet 6

ပနာ  
ပနာ  
PENYANGGRA YADNYA SUKA DUKA

၂၃၁

## ပရဟနိဒ္ဓ။

Pawos 22.

(၃၃) ။**ကျေလာနာစားရှိုး** ဘဲယူဆောင်မြှောဟန်၏**ကျေလာပဲဘဏ်။**

(1). Krama Desa ngelarang yadnya suka, kesanggra olih kulawargannya.

(၄၄) ။**ကျေလာနာစားရှိုး** ဘဲယူဆောင်မြှောဟန်၍

(2). Krama Desa ngelarang yadnya duka, kesanggra olih :

## ၁၁) ။**ကျေလာပဲဘဏ်။**

ha), Kulawargannya.

၁၂) ။**ပဲပနာအဖို့အခို့** တို့၏**ကျေလာပဲဘဏ်** ဘဲယူဆောင်မြှောဟန်

na). Upakara, ketitenin olih warga krama Banjar adat soang-soang

**ပါပဝါ၌** ဘဲယူဆောင်မြှောဟန်၏**ပဲပနာအဖို့အခို့** တို့၏**ကျေလာပဲဘဏ်** ဘဲယူဆောင်မြှောဟန်၌

ring wewengkon Desa Pakraman Mendoyo Dangin tukad, kedasarin antuk

## ၇၈၁ ။**ကျေလာပဲဘဏ်။**

Gotong Royong.

## ပဲပနာ။

Palet 7

**သုက္ခလီပန်ပဲဘဏ်။**

SUKERTANING PAKALUWARGAN

## ပရဟနိဒ္ဓ။

Pawos 23.

ବିତ୍ତିଷ୍ଠାପିତା ॥  
INDIK – PAWIWAHAN.

(୩) ॥ ବିତ୍ତିଷ୍ଠାପିତା କିମ୍ବା ପତେନ୍ଦ୍ରିୟାଳୀ ପୁରୁଷଙ୍କ ପ୍ରଧାନ ଯଥାଗବଳୀ ॥

(1). Pawiwahan inggih punika : patemoning purusa-predana melarapan

ବର୍ଣ୍ଣାବଳୀ ଯୁକ୍ତାଳୀ ମିଶ୍ରାତ୍ୟାଖ୍ୟାତି କିମ୍ବା ପୁରୁଷଙ୍କ ପ୍ରଧାନ ॥  
panunggalan kayun suka cita kaduluring uphasaksi sekala niskala.

(୪) ॥ ସାଜେରି ବିତ୍ତିଷ୍ଠାପିତା କାନ୍ଦିଲୀ ମିଶ୍ରା କିମ୍ବା ପୁରୁଷଙ୍କ କାନ୍ଦିଲୀ ॥

(2). Sajeroning pawiwahan, sane lanang kasinanggeh purusa lan sane istri

କାନ୍ଦିଲୀ କିମ୍ବା ପ୍ରଧାନ ॥  
kasinanggeh pradana.

(୫) ॥ ବିତ୍ତିଷ୍ଠାପିତା କିମ୍ବା ପିତା କାନ୍ଦିଲୀ ମିଶ୍ରା କିମ୍ବା କାନ୍ଦିଲୀ ॥

(3). Pawiwahan nyeburin utawi nyentana, sang istri pinaka sentana rajeg, kasinanggeh

ପୁରୁଷଙ୍କ କାନ୍ଦିଲୀ ମିଶ୍ରା ପ୍ରଧାନ ॥  
purusa, sane lanang kasinanggeh pradana.

(୬) ॥ ବିତ୍ତିଷ୍ଠାପିତା କାନ୍ଦିଲୀ ମିଶ୍ରା କିମ୍ବା ସାଜେରି ବିତ୍ତିଷ୍ଠାପିତା କାନ୍ଦିଲୀ ॥

(4). Pawiwahang pada gelahang, inggih punika : sajeroning pawiwahan-punika,

ମନ୍ଦିର - କାନ୍ଦିଲୀ ମିଶ୍ରା କାନ୍ଦିଲୀ କିମ୍ବା କାନ୍ଦିଲୀ ପାଳା ପାଳା  
lanang – istri kasinanggeh sentana ring pakaluwargan soang-soang tur

କାନ୍ଦିଲୀ ପାଳା ପାଳା କାନ୍ଦିଲୀ ମିଶ୍ରା କାନ୍ଦିଲୀ ମିଶ୍ରା ॥  
ngelanturang swadharma lan swadikarya ring kaluwarga punika.

(5) ॥**ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်**။

(5). Pawiwahan medasar antuk pepadikan.

(6) ॥**ပို့ဆွဲကျေပဲပဲပို့ဆွဲ**။

(6). Pidabdar sang pacang mapikuren / mawiwaha, sepatutne :

၁၃) ॥**သလုပ္ပန္န**။

ha). Sampun manut kecaping agama.

၁၄) ॥**သလုပ္ပန္န**။

na). Sampun manggeh daha-teruna, manut uger-uger panegara.

၁၅) ॥**သလုပ္ပန္န**။

ca). Sangkaning pada lila ( tan kepaksa ).

၁၆) ॥**ဆောင်ယိုယို**။

ra). Kemargayang sudi-widani, yan prade ngambil rabi meagama tiwosan

(7) ॥**ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်**။

(7). Pawiwahan ngimutin Undang-Undang perkawinan saking sang ngawewenang ( UU ).

**ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်**။

Perkawinan, Nomor : 1 Tahun 1974 .

**ပေါ်ပေါ်ပေါ်**။

Pawos 24.

(8) ॥**ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်ပေါ်**။

(8). Pawiwahan sane kepatutang ring Desa, inggih punika :

ဟାମ୍ବଲଙ୍କାରାନାଶବ୍ଦିତାପିବମଳବାହିର୍ବିଜିନ୍ଦିବସନାହିଁ  
ha. Sampun mekala-kalaan utawi pesakapan, polih tri uphasaksi.

ମନ୍ଦିରାଧିକାରୀରେ ଯାଏଇବାନିବାନ୍ତିରାମନାହିଁ  
sekadi : Dewa saksi, manusa saksi lan bhuta saksi.

କାମପ୍ରକାର/ବାନ୍ଦାବନ୍ତାନିକିରେଣୁଷ୍ଟବାନ୍ଦିକି  
na. Prajuru Desa/Banjar patut ngalikitayang lan pawiwahan puniki

(ମନ୍ଦିରାଧିକାରୀରେ ପରିଚାରି) ॥  
( cacah jiwa lan akta perkawinan ).

(୩) ବିବାହାରୀରେ ପରିଚାରି  
(2). Pawiwahan sane nenten manut ring ajeng, sinanggeh pawiwahan tan pastika.

ବାନ୍ଦାବନ୍ତାନିକି  
Pawos 25.

(୪) ମନ୍ଦିରାଧିକାରୀରେ ପରିଚାରି  
(1). Sapa sira warga desa sane pacang ngelarang pawiwahan patut ngawentenang

ବିବାହାରୀରେ ପରିଚାରି / ବାନ୍ଦା ॥  
pisadok ring prajuru desa / Banjar.

(୫) ବାନ୍ଦାବନ୍ତାନିକିରେ ପରିଚାରି  
(2). Pemargin pawiwahan pepadikan, manut dudonan sekadi ring sor :

ହାମ୍ବଲଙ୍କାରାନାଶବ୍ଦିତାପିବମଳବାହିର୍ବିଜିନ୍ଦିବସନାହିଁ  
ha. Ngawentenang penyedek ( ngumpik ).

କାହିଁଦିବ୍ / ଯବନିଲି ॥  
na. Ngidih / mepadik.

ସ୍ଵପନାବନ୍ଧୁକର୍ମତି ॥  
ca. Pengawak lan pejati.

ଗାନ୍ଧାରାନେଷଳିବିବହାକ୍ରମାଂଶୁମର୍ମାର୍ଜନ୍ମିକ୍ରମି ॥  
ra. Ngeiaksanayang Pawiwahan manut paduwasan sane becik, manut

ବନ୍ଧୁଯବମାରାବନ୍ଧୁକାଣିକାର୍ତ୍ତିବିକ୍ରମିତ୍ରତ୍ତିର୍ମିର୍ବନାମି ॥  
panumaya sane kepastikayang, kejangkepin antuk Tri Uphasaksi.

କାହିଁବନ୍ଧୁମର୍ମାକିର୍ତ୍ତିଲିଙ୍ଗପ୍ରଦାନାମିଲା  
ka. Upacara pelepasan, minekadi nyerah-terimayang sang pradana, sang meraga

ପୁରୁଷକର୍ମିକ୍ରମିର୍ବନାମିର୍ବନାମି  
purusa nagingin tabungan ring LPD, akwehnyane

ରାତ୍ରିନିର୍ମାଣ ॥  
Rp. 100.000,-

(୩) ॥ ଅକ୍ରମକ୍ରମଯମିତ୍ରମି (ପ୍ରଦାନ) କାହିଁକିମାନାନ୍ତିର୍ମିବନାମି (ପୁରୁଷ)  
(3). Manut panumaya sang istri ( Pradana ) kairing budal ke genah sung lanang ( Purusa ).

ମହାରାଜାର୍ତ୍ତିବିକ୍ରମକ୍ରମାଂଶୁମର୍ମାର୍ଜନ୍ମି ॥  
saha kejangkepin antuk upakara dapatian lan pabeyakalan /

ବର୍ଣ୍ଣାଯବନ୍ଧୁକର୍ମତି ॥  
pabeyakaonan.

- (3) ॥**សិល្បោត្តុការណោបន់អគិតិរបសា - រូបនោរបពិចហាខ្សោទកំបរកា**  
(4). Selanturne kelaksanayang upacara – upakara pawiwahan sejangkepnyane.

**មក្សានោរបច្ចា**

manut desa kala patra.

**បរបាលិក្សា**

Pawos 26.

- (៣) ॥**បចិបហត្ថុការងារង្វាន់បិចបចិបហត្ថុលត្ត / គិលសិបិត្តិបុគិតា**  
(1). Pawiwahan ngerorod utawi pawiwahan memandung / Ngemaling, inggih punika :

**មារិកាត្វូនការណោរបច្ចាមបញ្ជាផ្ទាយ**

merabi nenten ngalang kedasarin arsa pada arsa, patut kemargayang.

**ហាបីជិបិនាបិសកុឡិក្សាបច្ចាប្រុកាសាសយក្រី**

ha. Pejati pinaka pisadok ring kulawarga pradana pianakne sampun

**មារិក្សាត្វូនការណោរបិសបុរាណ**

merabian, keambil olih sang purusa.

**ករបិសកុឡិត្តិបុគិតា**

na. Pamiluku, inggih punika : nunas pengampura saking kulawarga purusa

**អតិក្សាបច្ចាប្រុកាសា**

majeng ring kulawarga pradana.

**សរបាបត្តិត្តិបុគិតា**

ca. Pengawak, inggih punika : Kulawarga sang purusa kesarengin manggala lan

ပକ୍ଷିର୍ବେଳୁନପାତକପୁହିକୁଣ୍ଡଳୁନପାତକପୁକାଳୀଯମ୍ଭୁ  
pengelingsir kulawarga ngerawuhin genah kulawarga sang pradana mesadu

ଶର୍ମ୍ଭାବିତାମାରାହାମନ୍ତିକାପାତକପାତକପାତକି  
ajeng muputang bebwosan indik pemargin anak alit merabian.

କାଳାଙ୍ଗିପିଟାକୁକାପାତକପାତକପାତକପାତକି  
kejangkepin antuk panumaya pemargi selanturnyane, jangkep ngiringan

ପାତକାମାରାମାମାମାମାମାମା  
pengajeg purusa lan pradana, pinaka uphasaksi manut dewasa pinih

ଶର୍ମ୍ଭାବିତାମାରାମାମାମାମାମା  
becik sane sampun kapastikayang

(୩) ଯକ୍ଷତାପକ୍ଷଯଧାକବମଦଗମଲାପାତକପାତକିମିପୁରୁଷ-ପୁଜା

(2). Manut panumaya dewasa sane sampun kapastikayang, sang Purusa-Pradana

କାହିକିପୁହିକିଶୁନପାତକପୁକାଳୀଯମ୍ଭୁନକୁଣ୍ଡଳା  
kairing ngerawuhing ring kulawarga pradana kasarengin manggala desa/banjar

ତାତ୍ତ୍ଵପାତକପାତକପାତକପାତକପାତକପାତକି  
tuler warga pakraman, jagi muputang bebwosan, tri uphasaksi, palepasan saking

ପାତକାମାରା (ମେଳାକ୍ଷୁଣା) କାମାପାତକପାତକପାତକପାତକି  
warga krama pradana ( Sekaa Teruna ) kasukscrabang ring kulawarga purusa, tuler

ଅନ୍ତର୍ମାନମାନକୁଣ୍ଡଳକିଲାପିକିର୍ତ୍ତାତମିପାତକପାତକି (ପୁରୁଷ-  
manggala adat lan dinas mangda nerimayang, pinih untat sang mapikuren ( Purusa-

ပ୍ରଦାନ) କେସମୁହିତୁ ନିର୍ମାଣ ପାତାଗ କିମିଳି କିମିଳି ଯୁଗମ କଂପ୍ୟୁଟର  
Pradana ) kesarengin kulawarga nguningayang ring Sanggar Kemulan Pemerajan

ମେଣ୍ଡ୍ରି ପ୍ରଦାନ ହିତୀ ଯୁଗମ ବିକାଶ ଲିଙ୍ଗ କୁଳୁ ନିର୍ମାଣ ପାତାଗ ଗୁରୁ  
sang istri, wawu iring budal sinareng sami kegenah kulawarga purusa.

(୩) ॥ସମଲ୍ପାଗକାପ୍ରାହିତୀ କୁଳୁ ନିର୍ମାଣ ପାତାଗ ଗୁରୁ - ପ୍ରଦାନ  
(3). Sesampune rawuh ring genah kulawarga purusa, sang Purusa-Pradana

(୩୭) ॥ସମଲ୍ପାତ୍ରାକୁଳୁ ବନାନ ପାତାଗ ଗୁରୁ କାନେ ତୁମ୍ଭା ଯୁଗୁ  
( Nganten ) kesanggra antuk upakara sejangkepnyane, kelanturang muputang

ବୁନ୍ଧା-ବୁନ୍ଧା କାନେ ପିଲାଗୁ କୁଳୁ ପାତାଗ ଗୁରୁ  
upacara-upakara Pawiwahan sejangkepnayane.

(୩) ॥ସମଲ୍ପାଗକୁଳୁ ବୁନ୍ଧା କାନେ ପିଲାଗୁ କୁଳୁ ପାତାଗ ଗୁରୁ  
(4). Sesampune Upacara lan upakara pawiwahan puput, kelanturang ngurus

ତୁମ୍ଭା ନିକିତା ପାତାଗ ଗୁରୁ କାନେ ପିଲାଗୁ  
likita Patra pawiwahan antuk aktia perkawinan .

ପାତାଗ ଗୁରୁ  
Pawos 27.

ଚିକିତ୍ସା ପାତାଗ ଗୁରୁ  
INDIK PALAS MERABIAN

(୩୮) ॥ବୁନ୍ଧା କୁଳୁ ହିତୀ ହିତୀ ପାତାଗ ଗୁରୁ କିମିଳି କିମିଳି  
(1). Palas merabian inggih punika wusan merabian mawiwit saking salah simunggil

**ပଦ୍ମପିତ୍ତାର୍ଥୀନୁହ୍ୟାଳକାଦିଖାନୁହଳିବ୍ୟାହ୍ୟାନ୍ତିଃ ॥**  
padem, mapiteges Balu, mekadi balu lanang utawi Balu istri.

**(୩) ॥ବନ୍ଦମାର୍ଗ୍ୟାକୁପକିଲାପିତ୍ତିଷାମାଶାକାରକ୍ଷଣିକା ॥**

(2). Palas merabian saking mawiwit wicara sane nenten becik.

**(୪) ॥ବନ୍ଦମାର୍ଗ୍ୟାକୁପମାନିକ୍ଷଣକୁପାରିଷାମାଶାକା ॥**

(3). Palas merabian kedasarin antuk parisolah nyasar laksana.

**(୫) ॥ବନ୍ଦମାର୍ଗ୍ୟାକୁପିତ୍ତିଷ୍ୟାଯାକ୍ଷଣିକ୍ଷଣକୁପାଲବ୍ୟାହ୍ୟାନ୍ତିଃ ॥**

(4). Palas merabian mawiwit sampun nenten adung sang lanang sareng sang istri.

### ବନ୍ଦମାର୍ଗ୍ୟାକୁପା ॥

Pawos 28.

**(୩) ॥ରାଗବକ୍ଷଣିଲିଙ୍ଗାକୁପାଲବ୍ୟାହ୍ୟାନ୍ତିକମିତ୍ତିକା ॥**

(1). Ngawentenang pisadok sareng dane Kelihan Adat / Kelian Dinas indik

**ପକ୍ଷିବନ୍ଦମାର୍ଗ୍ୟାକୁପା ॥**

pacang palas merabian.

**(୪) ॥ରାଗକ୍ଷଣିଲିଙ୍ଗାକୁପାଲବ୍ୟାହ୍ୟାନ୍ତିକମିତ୍ତିକା ॥**

(2). Dane Kelian Adat / Dinas kesarengin manggala Banjar Pakraman, ngiceen

**ପିତ୍ତକ୍ଷାତ୍ମବିଷାକ୍ତାକୁପାଲବ୍ୟାହ୍ୟାନ୍ତିପାଲବ୍ୟାହ୍ୟାନ୍ତିକାମାନ୍ତିଃ ॥**

piteket mangda prasida tan palas merabian, ngerawuhang sang mapikuren ngantos

**ପିତ୍ତକ୍ଷାତ୍ମବିଷାକ୍ତାକୁପାଲବ୍ୟାହ୍ୟାନ୍ତିକମିତ୍ତିକାମାନ୍ତିଃ ॥**

ping tiga ring Bale Banjar, kesarengin wali soang-soang purusa

ବନ୍ଦରୁଣ୍ଡା

Ian predana.

(୩) ଗ୍ରେନ୍ଡିଶାକ୍ରମିକାତ୍ରାପୁଣିକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

(3). Yening tan prasida antuk muputang ring Banjar, kelanturan malih ring Desa

ପକ୍ରାମନୁନୁସଂୟୁପୁଣି

Pakraman-nunas pemuput.

(୪) ଗ୍ରେନ୍ଦିଶାକ୍ରମିକାତ୍ରାପୁଣିକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

(4). Jro Bendesa Ngutsahayang kesarengin manggala Desa Pakraman, mangda sang

ଚବିକ୍ଷୁଭୁକ୍ତକପବସମାଧୀନ୍ତ୍ରିପୁଣିକିମାଟ୍ରାକୋଷମୁହିକି  
mapikuren tan palas merabian, ngerawuhang ngantos ping tiga taler kesarengin

ଅନ୍ତିମିଶ୍ରମାତ୍ରି

wali soang-soang.

(୫) ଗ୍ରେନ୍ଦିଶାକ୍ରମିକିର୍ତ୍ତିଶାପକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

(5). Yening sampun piteket saking Jro Bendesa Ian manggala Desa Pakraman

ଶକ୍ରମିକାତ୍ରାପୁଣିକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

tan mresidayang-jenek merabian, Jro Bendesa wenang mekarya Ilikita Patra

ବାଣିଜ୍ୟିକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

Pangeling-eling ( Berita Acara ) sunce pacang kebakta ring sang ngawi wenang

(ବାଣିଜ୍ୟିକିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା)

କିମାଟ୍ରାକୋଷକ୍ରମିନ୍ଦିଶା

{ Pengadilan Negeri ), ring Banjar keni Pamidanda a Kwintal beras utawi jinah

セトウタガハバハサスギカタセヒビシタガハキミツカニガミ

Rp. 1.000.000,00 ( satu juta rupiah ) taler ring desa keni parnidanda a kwintal beras

ハテヒミカヤハセトウタガハバハ

utawi jinah Rp. 1.000.000,00 ( satu juta rupiah ).

バガハセヒツヤハ

Pawos 29.

ヒニクセヒツヤハ

INDIK SENTANA.

(一) ハセトウカバヒツヤハニヤガタカハゲスバハヒミセトウカバハニヤヒツカバハ

(1). Sentana wenten kalih, sane kaucap Prati sentana lan sentana paperasan

(ペヤガビ)ハ

( pemeris ).

(二) ハブヒミセトウカバヒニヤバヒミカセトウカバガタハニヤヒツヤハ

(2). Pratisentana inggih punika sentana sane metu saking pawiwahan.

(三) ハセトウカバハミヒニヤバヒミカセトウカバガタカバハニヤヒツヤハ

(3). Sentana Paperasan inggih punika : sentana sane polih meras ( ngidih )

カガババカバヒミカバセヒニヤガタカバハニヤヒツヤハ

ka uphasaksi sekala-niskala, riantukan pawiwahan nenten ngewetuang

セトウカハ

sentana.

(3) ॥**କାନ୍ତାତ୍ତବାପିମ୍ବକାରିତା**॥

(4). Kangkut kedadosang sentana Rajeg.

(1) ॥**ଯେତିଥାପକ୍ଷବିମ୍ବକାରିତା**॥**ଯୁଦ୍ଧରୂପବିମ୍ବକାରି**॥

(5). Yening ngemanggehang sentana rajeg, patut ngaturang pisadok ring Dane Kelihan

**ଯାହୁରୀବାନ୍ଦୁଗାନ୍ତାକୁଳାଲ୍ଲାଖାରୀପାତ୍ରବିମ୍ବକାରି**

Banjar kelanturang antuk nyobyahang ring warga Pakraman, saha ngaturang

**ପାଞ୍ଜଳିପରମାଣୁବାନ୍ଦୁଗାନ୍ତାକୁଳାଲ୍ଲାଖାରୀ**

panguning ring Prajuru Desa Pakraman.

(6) ॥**ତୃତୀୟବ୍ୟାପାନ୍ତାବ୍ୟାପିତା**॥

(6). Nguningayang antuk upakara ring Kahyangan Tiga.

**ବଗବାବିଶ୍ଵା**

Pawos 30

(7) ॥**ବାୟଦ୍ଧବିମ୍ବକାରିତା**॥**ବାୟଦ୍ଧବିମ୍ବକାରିତା**॥

(1). Ngamanggehang Sentana, manut dudonan patut medasar antuk pemeras sene

**କାମକାମାପିମ୍ବକାରିତା**

kesaksiang sekala niskala.

(8) ॥**ସବମିଗବ୍ୟାପିତାବିମ୍ବକାରିତା**॥

(2). Sapa sira ugi Krhma pacang ngidih sentana, patut ngaturang pisadok ring dane

**କାମକାମାପିମ୍ବକାରିତା**

kelian Banjar taler ring Jro Bendesa, wewanengan Asasih sedurung pemeras.

(2) ॥**గ్రాంటొనుతువాల్పుచీపగమస్తోయిపక్కించయా**  
(3). Jro Bendesa nyobyahang ring paruman, nanging yening wenten tan lila, mangda

**గ్రాంటొనుతువాల్పుచీపగమస్తోయిపక్కించయా**  
nguningayang ring Jro Bendesa, masengker asangkepan sadurung pameras Desa.

(4) ॥**ప్రాజుగాణాంబమ్మాయింద్రింగ్ గ్రాంటొనుతువాల్పుచీపక్కించయా**  
(4). Prajuru Desa Pakraman digelis nguningayang tur ngicen pamutus, manut ring catur

**ముఖుండుంగాముంది**  
dresta lan pararem.

(5) ॥**ప్రాజుసుగ్ంతాశ్రుత్తుషపింగిహిప్రాజుగాణాంబమ్మాయింద్రింగ్**  
(5). Prade Sulur tan manut kecaping ring ajeng, prajuru desa wenang ngandeg ring sang

**పాంచమహాగ్ంతాశ్రుత్తుషపింగిహిప్రాజుగాణాంబమ్మాయింద్రింగ్**  
mekarya, saha ngicen tuntunan mangda puputang riin sulur behawosan utawi

**పింగాగాం**  
wicarane.

**పగుబిందు**  
Pawos 31.

(6) ॥**పెమేసుంక్కుషమాణాంబమ్మాయింగిహిప్రాజుగాణాంబమ్మాయా**

(1). Pemeras sentana sane kapatutang ring Desa Pakraman Mendoyo

**ఉనిక్కుషమింగిహిప్రాజుగాణాంబమ్మాయా**

Dangin Tukad, inggih punika :

ဟ) ॥ ସାବଳେ ଏକଚିତ୍ତିନିଃଶବ୍ଦପ୍ରଯାପ ॥  
ha. Ngelaksanayang Widi Widana, pemeras.

କ) ॥ କାର୍ଯ୍ୟକାମକାରୀହାନିମ୍ବପ୍ରଜୁଗାତ୍ମାନକୁର୍ମଗାତ୍ମା  
na. Ka Uphasaksi oih prajuru Banjar lan Prajuru Desa

ପକ୍ରାମଣ ॥  
Pakraman.

ଖ) ॥ କାଶବ୍ରାହ୍ମିଗିବଗ୍ରାତ୍ମାନକମଗ୍ରାତ୍ମାକୁର୍ମଗାତ୍ମା  
ca. Kasobyahang ring paruman Banjar lan Paruman Prajuru Desa

ପକ୍ରାମଣ ॥  
Pakraman.

(୩) ॥ ବାବବତ୍ୟତ୍ତାହାସ୍ଵର୍ତ୍ତକାମକାରୀଗାତ୍ମା ॥

(2). Sane patut dadios Sentana, sekadi ring sor :

ଧ) ॥ ଜନ୍ମମର୍ତ୍ତାକରଣାଯାତ୍ମିକ୍ରମ ॥  
ha. Jadma same me-agama Hindu.

କ) ॥ କାର୍ଯ୍ୟକାମକାରୀକୁର୍ମପାତାପୁର୍ବାତ୍ମାନକାମାଲିକୁର୍ମପାତା  
na. Kautamayang saking kulawarga purusa, taler kedadosang saking kulawarga

ପ୍ରକାଶକ୍ରିକାଯୁକ୍ତିଯାତ୍ମିକାରୀକ୍ରମ ॥  
pradana, manut ring kayun sang mekurya sentana rajeg

ଶ) ॥ ଯେନିପ୍ରମିଳାତ୍ମାକାରୀକୁର୍ମପରିତ୍ରୟାକାରୀକ୍ରମ ॥  
ca. Yening prasida, mangda kangkat sentana mawiwit saking kulawarga tunggal

សង្គមប្រព័ន្ធឌីបង្ការាណកិច្ចប្រព័ន្ធបច្ចុប្បន្ន

sanggah utawi merajan, Paibon, Dadia utawi tunggal Panti.

ក្រឡាសាខាគាល់នាមហិន្តុនេរោគវិត្យបសាយដិជនិលញ្ញរោរ  
ra. Jadma sane tan me-agama Hindu, kedasarin upacara sudi-widani, sadurung

ធម៌ការឃូលិសយុត្តិធម៌សិទ្ធិសុប្រិតិត្រូវបានដិជនិលញ្ញរោរ  
maperas, yening sampun kasudi tur kapastikayang oih kulaawarga sang

មយដ្ឋាន

meyadnya.

(២) ឯការិនិត្យប្រុកបិត្តិកិច្ចកិច្ចកិច្ច

(3). Kengin ngangkat sentana lintang ring adiri, lanang wiadin wadon.

បរាលិខ្លួន

Pawos 32.

(៣) ឯកិសត្វិកិប្រុកិស៖ ឯការិនិត្យប្រុកបិត្តិកិច្ចកិច្ច

(1). Warisan inggih punika : Arta brana saha ayah-ayahan ngupadi

សាសនិការិនិត្យប្រុកបិត្តិកិច្ចកិច្ច

kasukertan sekala-niskala saking kaluhurannya marep keturunannya.

(៤) ឯកិសត្វិកិប្រុកិស៖

(2). Sinanggeh warisan inggih punika :

បានឯការិនិត្យប្រុកបិត្តិកិច្ចកិច្ច

ha. Due Tengah : Tegal ayahan Desa, Sanggah/Merajan, Pusaka

១៧៩

ବାହୁପାକାମରାହାମଣି ॥  
lan sanc. sewosan.

କାମାହାମାୟ ॥ ଦାନା-ଉପଧାନୀ-ହୁତଙ୍ଗ-ପ୍ରୁତଙ୍ଗ ॥  
na. Pagunakaya : Dana-Uphadana, Hutang-Piutang.

(୩) ॥ କାମାହାମାୟ ପରିମଳାପର୍କାମାପକ୍ଷିକି ॥  
(3). Kabawos Pawarisan, prade wenten :

ଶାମିଲାପଗିଲି ॥  
ha. Sang ngewarisang.

କାମାହାମାୟ (ହାଲିଲାପଗିଲି) ॥  
na. Katurunannya ( Ahli Waris ).

ବାହୁପାକାମାୟ (ତାତେତାକାମି) (ହାଯୁଦ୍ୟାଯୁ) ଯମିହୁପରିମଳି ॥  
ca. Arta-Brana, Tategenan, ( Ayah-ayah ) macihna warisan.

ପାହାମିଲୁହା ॥  
Pawos 33.

(୩) ॥ ହାଲିଲାପଗିଲୁତିରା ॥  
(1). Ahli Waris, luwire :

ଶାମିଲାପଗିଲାପର୍ମା ॥  
ha. Pratisentana Purusa.

କାମାହାମାୟ ॥  
na. Sentana meperas.

(2) ॥**ပ্ৰাদণ্ডা গ্ৰন্থ** কুণ্ঠা দিনি বা দীপি পুত্ৰী পুত্ৰী :  
(2). Prade tan wenten sekadi ring ajeng kasinangggeh ahli waris, inggih punika :

**হা তৃগুকু পুরুষ মায়ু গু** দিনি বা দীপি পুত্ৰী পুত্ৰী  
ha. Turunan Purusa ngamunggahang, minakadi terama lanang, pekak, terama

**মিস কুকু ইন্দো** ।  
misan, lan mindon.

**হা তৃগুকু পুরুষ মাম** পুত্ৰী দিনি বা দীপি পুত্ৰী পুত্ৰী  
na. Turunan Purusa ke samping, minakadi : Semeton, keponakan,

**ইন কুবি ইন কুবি** ।  
lan selanturnyane manut dudonan.

(3) ॥**স্বাদৰ্মণ দিনি বা দীপি পুত্ৰী** :  
(3). Swadarmaning ahli waris, sepatutne :

**হা ত্ৰিপু মা পুৰুষ দিনি বা দীপি পুত্ৰী** ।  
ha. Nerima saha ngewasaang tetamian paipahan kalusuhurannya, minekadi :

**শৰ্কু পুৰুষ পুৰুষ** (লুচি) ।  
ngempon sanggah/Merajan, Pura, Saha Upakarannya miwah ayah-

**হা পুত্ৰী দিনি বা দীপি** ।  
ayahan .

**হা শৰ্কু পুৰুষ পুত্ৰী** ।  
na. Ngelaksanayang Upakara Pitra Yadnya lan selanturnya ring sang pewaris.

սగկացի-բաշի-բը գի մակաւ եղանակ և կուլուկ  
ca. Nawur hutang-hutang pewaris manut panglokika.

Եղանակ և կուլուկ  
Pawos 34

(3) Այս պահանջման վերաբերյալ Հայութական կամ կուլուկ առաջին

(1). Mungguwing waris pewaris ring Desa Pakraman Mendoyo Dangin Tukad, inggil

պնիկա  
punika

Եղանակ և կուլուկ պահանջման վերաբերյալ Հայութական

ha. Risampun puput kelaksanayang yadnya ( Pitra Yadnya lan Atma Wedana ).

Եղանակ և բաշի-բը գի մակաւ եղանակ և կուլուկ

taler hutang-hutang pewaris sampun tuntas katawur, wawu waris dados kepah.

Կանաչական պահանջման վերաբերյալ Հայութական

na. Para ahli waris sami polih papahan warisan saking pagunakaya,

Վայ պահանջման վերաբերյալ Հայութական

sajawaning Karang / tegal ayahan Desa, kaamong oilih ahli

Ո գի մակաւ եղանակ և կուլուկ

waris kang sinanggeh krama pengarep.

(4) Այս պահանջման վերաբերյալ Հայութական

(2). Salah sinunggil Ahli waris tan polih pahpahan warisan yening :

ବା) ଏକିନାଳାହିଲେଖାକୁର୍ବେଣାଳକିଯତାଯହିଛୁ  
ha). Nilar kawitan lan sesananing Agama Hindu.

କ) ଏକାମ୍ବରିକିଳାନ୍ତିଷ୍ଠାତ୍ରାକିର୍ି  
na). Kesah ninggal kadaton.

(ସ) ଏଲାବାଗିର୍ବ୍ୟାଗ୍ରବନ୍ଦେ  
ca). Alpaka ring guru rupaka.

### ବାହାସିପ୍ରେତୀ Pawos. 35.

(୩) ଏପରାଜିତାକିଶ୍ଵରପାତାଗପଞ୍ଚକ୍ଷୁଗିବିଷିଷ୍ଟିହାନିକିମ୍ବିବର୍ତ୍ତାତ୍ୟଃ  
(1). Prade sajeroning Kulawarga wenten ahli waris, lintang ring adiri, sepatutne :

ବା) ଏପଞ୍ଚକ୍ଷୁପରିହ୍ୟାଯକ୍ଷିତିକାଂପରାହ୍ୱାନିଷକ୍ଷିକ୍ଷମବି  
ha). Wenten paiguman indik paipahan warisan inucap.

(କ) ଏଧକିପ୍ରମିଣାକିରାତାକିର୍ତ୍ତିଷକ୍ଷମିତ୍ରାତ୍ୟକମିଷ୍ଟିଲାହାତିଷ୍ଠେ  
na). Yening tan prasida nitenin warisan punika, mangda nunasang dharma tatimbang

### ଶିପ୍ରତ୍ୟାକାତାପରାଯକି ring Prajuru Desa Pakraman.

ସ) ଏପରାଜାତ୍ତାକ୍ଷୁପରିପଞ୍ଚକ୍ଷୁକୁପିବର୍ତ୍ତାତ୍ୟଃ  
ca). Prade taler tan cumpu ring panuntun saking prajuru Desa, patut kerawuhang ring

କ) ଏଧାତାକୁମିର୍ବିଦ୍ୟାପରାଜାଯବିର୍ତ୍ତାକ୍ଷୁପରାହ୍ୱାନିଷକ୍ଷମବି  
kertha Desa nunasang pematut, prade malih tan kacumponin, kelanturang

କିମିଯାବାନ୍ତି (ନୀଳାଦିନ ଶ୍ରୀଗି) ॥  
ring Sang Mawang Rat ( Pengadilan Negeri ).

(୪) ପ୍ରାଣକୁଳପତ୍ରାକାପ୍ରାଣକୁଳପତ୍ରାକାଲାପତ୍ରାତ୍ମିକାଲାତ୍ମିକି ॥

(2). Prade Kulawarga kaputungan, Prajuru Desa patut nibakang ring :

ହା) ମେଲିକଟ୍ଟିବ୍ୟାହୀନିପତିଲି ॥

ha). Sang sinanggeh ahli waris.

ନା) ମେଗାଳାହିତ୍ତାଳକୁଳିତ୍ତା ॥

na). Sang kengin anggen sentana.

(୫) ଯେତିପିଲିଷକୁଳପିଲିକାଳୀପ୍ରାଣତାତିକାଳୀପ୍ରାଣକୁଳାତ୍ମିକାଲାତ୍ମିକି ॥

(3). Yening warisan punika kepah utawi kasepih, patut soang-soang

ନେଦୁନିନ ମେକ୍ରାମା ଦେଶ ନଗରେ ॥

ସାରାହୀ ୩ ॥

SARGAH IV

(ଛତ୍ରତମ୍ଭାନ୍ତା) ॥  
( CATHURTAS SARGAH )

ମୁଖୀଙ୍କିତାତଥପାଲମାନ ॥  
SUKERTANING TATA PALEMAHAN.

ପାତେ ୧ ॥

Palet 1.

୧୨୫

ବିଭିନ୍ନ ଗ୍ରାମକୁ  
INDIK TELAJAKAN DESA

ପାତାଳିପୂଜା  
Pawos 36.

(୧) ॥ ପତ୍ରିଲୁହି ସ୍ଵପ୍ନିକାର୍ତ୍ତନାମାଳା ମିଳିଛନ୍ତି ଦେଶରାଜ୍ୟରେ ପାତାଳାମାର୍ଗରେ  
(1). Wates-wates wewidangan Desa, sane kasinanggeh telajakan Desa, patut

ଗପକୁ ହୁଏ ପତ୍ରିଲୁହି ମୁଖୀଙ୍କା  
wenten cihna wates sane pastika.

(୨) ॥ ଚିମ୍ବା ପଦିକାର୍ତ୍ତନାମାଳା ପାତାଳା କୌଣସି ପାତାଳା ପାତାଳା  
(2). Jimbar wewidangan Desa Pakraman, patut kekaryanin Peta Desa Pakraman.

(୩) ॥ କ୍ରମା ମାଳା ମିଳିଲୁହି ପାତାଳା କୌଣସି ପାତାଳା ପାତାଳା ପାତାଳା  
(3). Krama Desa sinamian, kapatutang mabersih ring telajakan Desa, mangda katon

ଶ୍ରୀପାତାଳା ମାନୁଷୀ  
usri, manut pararem.

ପାତାଳିପୂଜା  
Pawos 2

କାରଙ୍ଗଲାନ୍ତେଗା  
KARANG LAN TEGAL

ପାତାଳିପୂଜା  
Pawos 37.

(2) ॥**ក្រោមាតាល្អាចិច្ចាសាសារាមអូរការល្អបន្ទាប់ប្រយោជន៍** ॥

(1). Krama Desa utawi warga sewosan sane madruwe Karang Paumahan

**ពីបិទាការត្រួតបស្ថុល្អាតរៀងគោរកិច្ចុនេកាសម្រោគិយប៉ុណ្ណិ**

ring Wewidangan Desa Pakraman Mendoyo Dangin Tukad, Patut mekarya wates

**ហានុលេងហិប្អូល្អាចិច្ចាសាសារាមអូរការល្អប៉ុណ្ណិច្ចារាយ**

antuk pagehang utawi tembok penyengker, pinih utama yening warga Desa

**យក្រុលេងបុណ្ណិច្ចិយប្អូល្អាចិច្ចាសាសារាមអូរការល្អប៉ុណ្ណិ**

madue karang marep ke margi, mangda taler miara telajakan ngantos katon asri.

(3) ॥**ឃិិងិត្វិននេសអូរការល្អប៉ុណ្ណិច្ចិយបុណ្ណិ** ॥

(2). Mersihin telajakan sinangken nyanggra rahinan Purnama lan Tilem.

(3) ॥**ក្រោមាតាល្អាចិច្ចាសាសារាមអូរការល្អប៉ុណ្ណិច្ចិយបុណ្ណិ** ॥

(3). Yening wenten krama Desa utawi warga sane mamurug kecap ring ajeng, Prajuru

**ពាគ្យារាជាព្យារាបិទ្យាសិទ្ធិការពិចារណាត្វុន្តែរិទ្ធិ**

Banjar / Desa mangda nyapatin ping tiga, nanging warga kantun tan satinut.

**ចំណុះគិលិបិទាការត្រួតបស្ថុល្អាចិច្ចាសាសារាមអូរការល្អប៉ុណ្ណិ**

wenang keni pamidanda manut pararem.

**បរាសិប្បុរិ**

Pawos 38.

(3) ॥**ប្រាកាបទ្វិកកែវិកា (កិច្ចិកិ) យក្រុលេងប្អូល្អាចិច្ចាសាសារាមអូរការល្អប៉ុណ្ណិ** ॥

(1). Prade wenten karang Kebebeng ( Ngembet ), mangda kautsahayang polih

ကျော်လှိုင်မြန်မာစာမျက်နှာ

မြန်မာစာမျက်နှာ

(၃) ရွှေခြင်းပါမ်းမြန်မာစာ / မြန်မာစာ၊ မြန်မာစာမျက်နှာ၊ မြန်မာစာအတွက်

၁၆၅၂၊ ရန်ကုန် အကျဉ်းချုပ်၊ လေဆိပ်၊ ရန်ကုန် အကျဉ်းချုပ်၊ ရန်ကုန်

ရွှေခြင်းပါမ်းမြန်မာစာ / မြန်မာစာ၊ မြန်မာစာမျက်နှာ၊ မြန်မာစာအတွက်

၁၆၅၂၊ ရန်ကုန် အကျဉ်းချုပ်၊ လေဆိပ်၊ ရန်ကုန် အကျဉ်းချုပ်၊ ရန်ကုန်

မြန်မာစာမျက်နှာ

၁၆၅၂၊ ရန်ကုန်

(၄) ရွှေခြင်းပါမ်းမြန်မာစာ / မြန်မာစာ၊ မြန်မာစာမျက်နှာ၊ မြန်မာစာအတွက်

၁၆၅၂၊ ရန်ကုန် အကျဉ်းချုပ်၊ လေဆိပ်၊ ရန်ကုန် အကျဉ်းချုပ်၊ ရန်ကုန်

ရွှေခြင်းပါမ်းမြန်မာစာမျက်နှာ

၁၆၅၂၊ ရန်ကုန် အကျဉ်းချုပ်၊ လေဆိပ်၊ ရန်ကုန် အကျဉ်းချုပ်

ပန္နရီ၏  
ပန္နရီ၏

ပန္နရီ၏  
ပန္နရီ၏

ပန္နရီ၏  
ပန္နရီ၏

(၅) ရွှေခြင်းပါမ်းမြန်မာစာ

၁၆၅၂၊ ရန်ကုန် အကျဉ်းချုပ်၊ လေဆိပ်

၁၆၅၂

ဟ) ॥**ନ୍ତୁରାଙ୍ଗବିଶବାକିପିପ୍ରତ୍ୟନାଚ୍ଛା**/ନାନାପରାପତ୍ରତାଯାଏ  
ha). Ngaturang pisadok ring prajuru Banjar / Desa Pakraman utamanya

**ପ୍ରତ୍ୟନାଚ୍ଛାକ୍ଷାଇଲ୍ଲାକାପଚିକିତ୍ତି**  
ngewangun wates antuk tembok penyengker.

କ) ॥**ପ୍ରତ୍ୟନାନାନାଗ୍ରହଣି** "ଯୁଦ୍ଧାଳି" ମିହାଗାଗ୍ରହଣି ॥ "କାଳାମନ-  
ନା). Ngewangun nganggen gaguat "Astha Bumi" miwah gagulak "Kosala-

**କାଳାମନି"ୟନିତ୍ତାକାପତ୍ରିପତିତିନିଷ୍ଠା**  
Kosali" sanistane manut ring patitis Niskala.

ଲ) ॥**ତାତ୍ତ୍ଵାନାମ୍ବିଲ୍ଲାବାଗାରାବିଶବାକାପତିତିନିଷ୍ଠା**  
ca). Tan dados ngembahang toyo kapisaga utawi genah semeton

**ପତିତିନିଷ୍ଠା**

pengabih.

ମ) ॥**ତାତ୍ତ୍ଵାନାମ୍ବିଲ୍ଲାବୁଦ୍ୟାକିନିଷ୍ଠା**

ra). Tan dados nyayubin pisaga.

(୩) ॥**ପ୍ରାଦେଯନ୍ତର୍ଗତିକାନ୍ତିପଲିକାନ୍ତିପାରାମି** ॥

(2). Prade mamurug, wenang keni pamidanda munut pararem.

**ପାତିତିନିଷ୍ଠା** ॥

Palel 4

**ହିନ୍ଦୁକ୍ଷୁପନ୍ଥାକି**  
INDIK WEWALUNGAN

୫୦୫

ပရဟန် ၁၃၀။

Pawos 40.

(1). Warga Desa Pakrantian wenten sane ngubuh wewalungan, patut sayaga

କିମ୍ବା କିମ୍ବା

ក្រុមសង្គមរាជាណាចក្រកម្ពុជាដែលបានអនុវត្តន៍យកដោយក្រសួងពិសេស  
negerusak pakubon warga-sewosan, napi malih wewalungan punika

ନାଗନ୍ତୋଙ୍କୁ ଲେଖିବା ହିଁ ଉତ୍ତାପନ ମନ୍ଦାଳ ପୁରା / ପ୍ରମରଜନ କୁଣ୍ଡଳ ପାତ୍ର ହିଁ କିମ୍ବା  
ngantos ngeranjing ring Utama Mandala Pura / Pemerajan, pastika ngeletehin.

(ໜ) ແບກຊາກພື້ນຖານຕົກການເງິນກີບຫຼັກສາງຢູ່ມະນຸດຖານີ

(2). Prade wenten wewalungan ngeleb ring karang warga sane sewosan, ngantos

ក្រុមការបានរាយបាបុណ្ណោតនៃការពារកំសាន្តរាយជាមួយក្រុមការបានរាយបាបុណ្ណោត

ଅନୁତ୍ପାଦିତାଯବାକାଗମକୁ ବ୍ୟାପକାଳୀନାଙ୍କରୁ  
manut prabeva sane karusak ka uphasaksi oleh Prajuru Banjar

ଶ୍ରୀମତୀ ପର୍ବତୀ କାନ୍ତିପାତ୍ରାଲେଖି ।

utawī prajuru Desa Pakraman.

Pawos 41.

- (1). Warga Pakraman tan kawenangan ngangon wewalungan ring

၁၁။ ပန္တဝါရမာရေးနှင့် ပြည်သူ့လုပ်ငန်းမှူး

ha). Palemahan Pula utawi Merajan.

କ) ଶିଖିଯେଇବାରୁ ପାଇଲାମ୍ବା ॥

na). Ring Margi Desa utawi margi Banjar.

ស) និរតាវារក្នុងសាខាសាប្តី

ca). Ring Pekarangan warga sane sewosan

၁၃၂။ မြန်မာ အနေဖြင့်

ra). Ring palemahan setra.

(၅) မြတ်စွာပေးသိနေရန်အတွက် မြတ်စွာပေးသိနေရန်

- (2) Warga pakraman tan kedadosan ngutang wangke wewalungan ring : tukad, margi lan

## បន្ទាត់ពាណិជ្ជកម្មបាន

pekarangan warga sana sewosan.

(၅) ၁၄၂၆ ပုဂ္ဂန်လျှော့အိမ်ဘဏ်တိုက်ပါးပြီး ပုဂ္ဂန်လျှော့အိမ်ဘဏ်တိုက်ပါး

- (3) Yening sweten mamurug utawi tan setinut ring ajeng, patut keni pamidanda

ພາກເຫັນບູລິ

*manus pararem.*

ပုဂ္ဂနိုင်၁၅၆

Paleo 5

ନିକ୍ଷିଳେପାଯନା  
INDIK PEPAYONAN .

ବାହାସ୍ତ୍ରମ୍ଭା  
Pawos 42.

(୩) ॥ ନାଦିଶୁଦ୍ଧି ଶକ୍ତିଲ୍ଲବ୍ଧ ସବ୍ୟାଖ୍ୟାତୀ (ନିମ୍ନ) କେବଳଗ୍ରେ (୩୦୧୦୨୫)

(1). Ngawit nandur tanem tuwuh, sepatutne 5(limang) depa agung ( 10 meter )

ରାଗପ୍ରବଳକୁପକ୍ଷିପତ୍ରମଧ୍ୟକାନ୍ତାଳ୍ମନିବର୍ତ୍ତଶ୍ଵରକେବଳଗ୍ରେ  
ngejroan saking wates, prade ngantos ngeliwat wates, wenang kesepat gantungin.

(୪) ॥ ବାହାସ୍ତ୍ରମ୍ଭା ଶକ୍ତିଲ୍ଲବ୍ଧ ବ୍ୟାଖ୍ୟାତୀ (କାଳିଙ୍ଗ) କେବଳଗ୍ରେ

(2). Pepayonan tan merupa tanem tuwuh, patut 2(kalih) depa agung

(୩୧୨୨) । ରାଗପ୍ରବଳକୁପକ୍ଷିପତ୍ରମି ॥

( 4 meter ) ngajroan saking wates.

(୫) ॥ ଶୋଭାକାନ୍ତାଲ୍ମନିପତ୍ରଶ୍ଵରକେବଳଗ୍ରେ ॥

(3). Taru tan kedadosang mentik ring wates utawi pegehang.

(୬) ॥ ଯେଣ ଲିବକ୍ଷିତାଗ୍ରହି ପତ୍ରଶ୍ଵରକେବଳଗ୍ରେ ॥

(4). Yening wenten taru mentik ring wates utawi pagehang, ngeranayang biyuta ring

ପରାତ୍ମିପତ୍ରଶ୍ଵରକେବଳଗ୍ରେ କାନ୍ତାଲ୍ମନିପତ୍ରଶ୍ଵରକେବଳଗ୍ରେ

penyanding, patut kaparidabdabin olih Prajuru Banjar utawi Prajuru

ରାଜାବଳ୍ମୀ ॥

Desa Pakraman.

(4) ॥**ଖାଗତାକ୍ଷାଣାହୁନିଶ୍ଚରିକ୍ରତ୍ସିନ୍ଦ୍ରିନ୍ଦ୍ରିନ୍ୟଯବନ୍ଧୁରାଯକିନିମା**

(5). Taru tan dados ngalintangin wates, bilih-bilih mewastu, ngebayanin pisaga.

**ଅଳ୍ପିବାକ୍ଷିକ୍ତାତୀବିଲ୍ୟାପତାଗମିନାହାକିରିପ୍ରଜ୍ଞାତାତ୍ତ୍ଵା/ଜାତୀ**

mangda penyanding negor sang madruwe taru, misadokang ring Prajuru Banjar/Desa,

**ତାତ୍ତ୍ଵକିରାଯିକିନ୍ତେଖାତୀ**

taler nguningayang ring Kertha Desa.

(6) ॥**ବିଭାଗ୍ନାତ୍ମପ୍ରଜ୍ଞାତାତ୍ତ୍ଵା/ଜାତୀତାକ୍ଷୁଣ୍ୟାପନାକିରିତ୍ୱିତାଗପ୍ରକିଳନ**

(6). Paridabdab prajuru Banjar/Desa tan kacumponin, wenang taru punika

**କୋଗପତ୍ରାଖାମ୍ଭ୍ୟାବକ୍ତାତୁଣାତ୍ମାତ୍ମିକାତାପାତ୍ରାଲକ୍ଷ୍ୟତାଏତ୍ୟତ୍ୟ**

kerampag dados druwen Banjar Adat utawi Desa Pakraman, manut pamutus

**କିମାନାତୀ**

Kertha Desa.

(7) ॥**ନନ୍ଦୁରକାରିନିକାରିମହିମିବିଶ୍ଵାର୍ତ୍ତାକିମିପତ୍ରି (୩୩୧୧୨୦୭୦)**

(7). Nandur karang gizi, karang sari, patut adepa saking wates ( 1,5 meter ).

(8) ॥**ପ୍ରାଦେତ୍ତନପକ୍ଷକଂପଗବାକନ୍ତିକର୍ତ୍ତ୍ଵବିଲ୍ୟାପତାଗମିନାହାକିନ୍ତୁପା**

(8). Prade wenten pepayonan sinanggeh pacang mayanin pisaga penyanding, mangda

**ଲୀଯାପବବାକନ୍ତିକାପ୍ରକଳ୍ପନ୍ତ୍ରାତ୍ମାତ୍ମାତ୍ମିକାପି**

sang madruwe pepayonan punika purun ngerebah taru inucap.

(9) ॥**ୟାମିଲିମପ୍ରକ୍ଷ୍ଵାତୀତୀବିଲ୍ୟାପତାଗମିନାହାକିନ୍ତୁ (ଲାହିର୍)**

(9). Yening sampun negor sang madruwe taru kelaksanayang ping 2(kalih).

તা<sup>᳚</sup>᳕<sup>᳚</sup>ନୁବାରୁପର୍ମଗାର୍ତ୍ତାନାକୁନିମିଲାଗ୍ରାବତା  
taler durung kerebah, Prajuru Banjar/ Desa nunasang ring sang madruwe taru

ମାଙ୍ଦାକାହିବାନ୍ତବୁନ୍ଦାଯାଯକିତାକୁନ୍ଦପର୍ମଗାର୍ତ୍ତା  
mangda kaicen ngerebah, yening tan kalugra ngerebah, sang madruwe taru wenang

କେନିପାମିନ୍ଦାଲାକୁତାପବୁନ୍ଦପ୍ରୟୁକ୍ଷିତାନା  
keni pamidanda manut pararem taler pamutus kertha Desa

(୧୦) ପ୍ରାଗକାବଶ୍ରୀତପବାଯାକୁଯକିନ୍ତବୁନ୍ଦାହିର୍ବର୍ତ୍ତକବିମା  
(10). Prade wenten pepayonan mayanin ngerebahin wewangunan pisagu

ବୀରାକ୍ତିପର୍ଯୁନିଲାଗ୍ରାବତାପୁକିନୋହିଲାକୁନ୍ଦପର୍ମଗାର୍ତ୍ତା  
penyanding, patut sang madruwe turu punika ngerampag nganti rugi, manut pasubaya

ମାରକଳାଶ୍ଵାଯବାକିକୁନିଲାଗ୍ରାବତାନୁହିଲାକିନ୍ତା  
sane kacumponin saking sang madruwe taru sureng sang keni baya, kadasarin

ବାକ୍ତୁକାପକ୍ଷନମପ୍ରାଣାଯପର୍ମଗାର୍ତ୍ତାକୁନ୍ଦବୁନ୍ଦପର୍ମଗାର୍ତ୍ତା  
antuk panelas prabeya wewangunan sane usak pacang kewungun malih.

(୧୧) ଯାଯକିବାପଶ୍ରୀତପବୁନ୍ଦପର୍ମଗାର୍ତ୍ତା  
(11). Yening wenten warga pakraman tan satinut sekadi ring ajeng, wenang keni

ପମିନ୍ଦାଲାକୁତାପବୁ  
pamidanda manut pararem.

ପମିନ୍ଦାଲାକୁତାପବୁ  
Palet 6.

ନିତ୍ତିକୃପତ୍ର ॥  
INDIK SETRA.

ବଗହାମିଙ୍ଗ୍ରେ ॥  
Pawos 43.

(୩) ॥ ଗମତ୍ରସରକାବକ୍ଷିପିତିଖାଗକୁଣ୍ଡଲାବଶ୍ଵରକୁଳାବଶ୍ଵରାଜାଦାନିକୁଳାଦି ॥

(1). Setra sane wenten ring wewidangan Desa Pakraman Mendoyo Dangin Tukad.

ବକ୍ଷ୍ରୀଙ୍ଗ୍ରୀ (କାନିନ୍ଦ୍ରିୟ) ॥

wantah 2 ( kalih ).

(୪) ॥ ଗମତ୍ରସରକାବକ୍ଷିପିତିଖାଗକୁଣ୍ଡଲାବଶ୍ଵରାଜାନିରୋଗନିରୋଗକୁଳାଦି ॥

(2). Setra sane wenten ring wewidangan Banjar Adat Baler Bale Agung, magenah

କାଜାକାନିକୁଳାବଶ୍ଵରନିକର୍କୁଳାଗମତ୍ରା "ଗନ୍ଦାମୟ" ॥

kaja kangin Desa, kasinangggeh setra "Ganda Mayu"

(୫) ॥ କାପିଙ୍ଗ୍ରୀ (କାନିନ୍ଦ୍ରିୟ) ଗମତ୍ରୀପକ୍ଷିକିର୍ତ୍ତିପିତିଖାଗକୁଣ୍ଡଲାବଶ୍ଵରାଜାଦି ॥

(3). Kaping 2(kalih) setra magenah ring wewidangan Banjar Dlod

ବେଳପରାତି ॥

Pempatan.

(୩) ॥ ପଞ୍ଚାଯନରାଜୁପତ୍ରରୂପବ୍ରତାବୁନିକୁଳାବଶ୍ଵରକୁଳାଗମତ୍ରାବଶ୍ଵର ॥

(4). Pangempon Setra, patut mereresik mangda kawertenang setra sahasa

କାଗଜାକୁଳି ॥

katon asri.

୧୨୫

## ပုဂ္ဂိုလ်၏အမျိုးအစား

Pawos 44.

### (၁၃) ပုဂ္ဂိုလ်ဘဏ်ဆိုဒ်တွေ့ဘက်ဘဏ်သော်လှောင်းနှင့်လှောင်းနှင့်

Warga krama Desa saking Banjar Baler Bale Agung, Banjar Kebebeng, lan Banjar

ဦးဘုရားပဲလိုက်လိုက်လျှောက်မြတ်မြတ်ပါး၊ (ပိုဒ်ယနူ) ဘီရံမြတ်မြတ်ပါး။

Tengah, wenung mendem layon utawi ngaben (Pitra Yadnya) ring Setra Ganda mayu.

### (၁၄) ပုဂ္ဂိုလ်ဘဏ်ဆိုဒ်တွေ့ဘက်ဘဏ်သော်လှောင်းနှင့်လှောင်းနှင့်

Warga krama Desa saking Banjar Dlod Pempatan, sampun kedadosang

ဦးဘုရားပဲလိုက်လိုက်လျှောက်မြတ်မြတ်ပါး၊ (ပိုဒ်ယနူ) ဘီရံမြတ်မြတ်ပါး။

mendem layon utawi ngaben (Pitra Yadnya) ring Setra Dlod Pempatan.

## ပုဂ္ဂိုလ်၏အမျိုးအစား

Pawos 45.

### (၁၅) ပန္တုဖိုးဆူးနှေ့မျှေးမျှေး၊ "ချောက်မြတ်" ဘီရံဘဏ်ပုဂ္ဂိုလ်

Manut ring catur drestha, utamanya "Kuno Dresta" ring Desa Pakraman

ဦးဘုရားပဲလိုက်လိုက်လျှောက်မြတ်မြတ်ပါး၊ (ပိုဒ်ယနူ) ဘီရံမြတ်မြတ်ပါး။

Mendoyo Dangin Tukad, durung nanin kemargayang mendem layon utawi ngaben

(ပိုဒ်ယနူ) ဟာဘုရား၊ (၆)၊ မိန္ဒာန်၊ မိန္ဒာန်၊ မိန္ဒာန်၊ မိန္ဒာန်

(Pitra Yadnya) akwehnya 3(tigang) diri serahina. Selantur nyane

မန္တုဖိုးဆူးနှေ့မျှေးမျှေး၊ (ပိုဒ်ယနူ) မန္တုဖိုးဆူးနှေ့မျှေးမျှေး၊ (ပိုဒ်ယနူ)

sandang titenin, napi kedadosang ngelarang Pitra Yadnya sareng 3(tiga)

मंगलीया भूमि को प्राप्ति करने वाले द्वारा देना।  
serahina, durusang karyanan pematuhan ring paruman Desa.

(३) विषयकी प्रतीक्षा वाले की भूमि का यह अधिकार देना।  
(2) Yening wenten warga saking dura Desa, mendem layon utawi ngaben

(पित्र याद्य) गिरि सेतु वाला वाहन की शुद्धि करने के लिए बाटु का अधिकार  
(Pitra Yadnya ) ring setra Mendoyo Dangin Tukad, wenang keni penanjung batu,

वाहन की शुद्धि करने का अधिकार देना।  
antuk beras 50 Kg, utawi jinah Rp. 500.000,00 ( limangatus tali ).

सर्गा५

SARGAH V.

पञ्चामस सर्गा५  
( PANCAMAS SARGAH )

सुकर्तनिं ताता पर्ह्याणग  
SUKERTANING TATA PARHYANGAN

पञ्चमी५  
Palet 1.

इन्दिक काह्याणग  
INDIK KAHYANGAN DESA

पावोस ४६  
Pawos 46.

८३५

(၁၃) ॥ပုဘ္မာရာရှုပာကာပန္တိကြီးပီဂော်နှုန်းပန္တိချုပ်

(1). Prahyangan sane wenten ring wewidangan Desa Pakraman Mendoyo.

ဓနိန္တနာနိဂါဟိနိပုလိုက်း

Dangin Tukad inggih punika :

(၁၄) ॥အာဟုမာန္တိဘာ

ha). Kahyangan Tiga :

ပုဂ္ဂန္တိပုဂ္ဂန္တနာ (ဘာဗုံစာရွှေ)၊ ပုဂ္ဂန္တိပါပြည်ပို့ဆောင်

Pura Puseh, Pura Desa ( Bale Agung ), Pura Dalem, Prajapati lan

ပုဂ္ဂန္တိပုဂ္ဂန္တိ

Pura Taman Beji.

(၁၅) ॥အာဟုမာန္တိသုဟနာနဲ့ "ရှာဇာမဟယသယူလန္တိ" ။

na). Kahyangan Sesuhunan "IDA DEWA AYU SAKTI".

(၁၆) ॥ပုဂ္ဂန္တိပုဂ္ဂန္တိ

ca). Pura Ulun Swi.

(၁၇) ॥ပုဇာဝပါဂါဆာန္တိကြီးပုလိုက်း

(2). Pujawali ring Kahyangan, inggih punika :

(၁၈) ॥အာဟုမာန္တိဒါဒ္ဓနာမိန္ဒာန္တိ

ha). Kahyangan Puseh, ring Angarkasih Medangsia.

(၁၉) ॥အာဟုမာန္တိဆာတ္ထာန္တိဘာလိုက်း

na). Kahyangan Desa, sepatutne ring rahina Saniscara Umanis – Kuningan,

ဤနှစ်ဘင်္ဂလာပြောပုဂ္ဂနာဂတ်မာရီ၏ဘင်္ဂလာပြောပုဂ္ဂနာ  
nantukan Gedong Brahma Pura Desa magenah ring Utama Mandala, Pujawali

ကာဟျောက်ပျော်ရွှေနှစ်ဘင်္ဂလာပြောပုဂ္ဂနာနှင့်အနေဖြင့်  
Kahyangan Puseh lan Kahyangan Desa, Kelaksanayang apisan ring Rahina.

အောင်ဆန်းသံသွေး။

Anggarkasih Medangsin.

၃) ၍ ကာဟျောက်လွှဲပျော်ရွှေနှစ်ဘင်္ဂလာမျိုးရှုံးဘင်္ဂလာ။

ca). Kahyangan Dalem, Pujawali ring Anggar Kasih Julung Wangi.

၄) ၍ ကာဟျောက်လွှဲပျော်ရွှေနှစ်ဘင်္ဂလာမျိုးရှုံးဘင်္ဂလာ။

ra). Kahyangan Dewa Ayu Sakti Ring Purnamaning Kapat.

၅) ၍ ပူးဘယ်ဘဏ်များများကိုအောက်ဖော်လိုက်နိုင်းမြတ်နိုင်းဘင်္ဂလာ။

da). Pura Taman Beji lan Pura Ulun Swi, tan maduwe niri-niri.

၆) ၍ ပူးဘယ်ပျော်ရွှေနှစ်ဘင်္ဂလာမျိုးပူးဘယ်ဘဏ်များကို

3). Pujawali Prahyangan ring ajeng kesanggra oilih warga Desa Pakraman

ခိုက္ခလာသာယာနာတိနှစ်ဘင်္ဂလာမျိုးလောက်များကိုပေါ်တော်

Mendoyo Dangin Tukad, antuk manah subhakti mejalaran yasa kerthi para warga

ရာဘဏ်ပူးဘယ်များကို။

Desa Pakraman sinamian.

ပုဂ္ဂနာမျိုးစွဲ။

Pawos 47.

၁၇၇

(a) ॥२॥ अवगुणपरिकालभृत्याकृष्णवृत्तिभृत्याकृष्ण ( राजनयंग ) ॥

Upakara pujawali ring kahyangan Puseh, Kahyangan Desa ( Bale Agung ).

काह्यान्देलताले काह्यान्देल सुद्धारक्षिता वापरा

Kahyangan Dalem taler Kahyangan Sesuhunan Ida Dewa Ayu Sakti, kesanggra

गात्रकीः

antuk:

ग) ॥ ऋक्षोपक्षीयमानपूर्ण ( काह्यान्देल आकृष्णवृत्ति ) ॥

ha). Dana wantuan saking Manggala Praja ( Kabupaten Ian Provinsi )

क) ॥ ऋक्षोपक्षीयमानपूर्ण ( काह्यान्देल आकृष्णवृत्ति ) ॥

na). Dana saking Desa-Dinas Mendoyo Dangin Tukad.

स) ॥ उरुन्तान्देल उरुन्तान्देल पर्वतास्त्रियमानपूर्ण ( उरुन्तान्देल ) ॥

ca). Uron-uron utawi peson-peson marupa punia upakara saking warga

प्रयक्षित्तिमानपूर्ण ( काह्यान्देल आकृष्णवृत्ति ) ॥

pakraman istri Desa Mendoyo Dangin Tukad, manut sor singgih

उपकारिक्षमपि ॥

upakara inucap.

ग) ॥ पुत्रपापक्षित्तिमानपूर्ण ( उरुन्तान्देल ) ॥

ra). Punia Warga Pakraman, marupa arta wiadin brana.

स) ॥ न्यान्ग्रापेन्द्रान्देल उरुन्तान्देल ( न्यान्ग्रापेन्द्रान्देल ) ॥

Nyanggra Penyepen, ngawit saking ngiringan Melis kesegara, Tawur Agung ring

සతුසප්තානු පෙනෙය තිශ්ඨ සැක්ස් පාරා කොස් ප්‍රාහා නි  
Catuspata lan upakara pangilen yadnya sejangkepnyane, kesanggra oih

පාරා ප්‍රාහා නා තී ප්‍රාහා ය ප්‍රාහා තුකා  
warga krama Desa, taler prabeya yadnya, antuk :

ජ). ප්‍රාහා ප්‍රාහා නා තී ප්‍රාහා ය ප්‍රාහා තුකා ||  
ha). Wantuan Dana Saking Desa Dinas Mendoyo Dangin Tukad.

ක). ප්‍රාහා ප්‍රාහා නා ||  
na). Punia warga Pakraman.

ප්‍රාහා නා ||  
Palet 2.

ඩික්කි ප්‍රාහා ||  
INDIK PEMANGKU

ප්‍රාහා නා ||  
Pawos 48.

(၅) ඩික්කි ප්‍රාහා ප්‍රාහා නා ( ප්‍රාහා නා )  
1). Ring soang-soang Pura, Penyijwian Desa wenang pemangku :

ජ). ප්‍රාහා ප්‍රාහා නා ( ප්‍රාහා නා ) ||  
ha). Pura Puseh lan Pura Desa, ( Pemangku Nunggil ).

ක). ප්‍රාහා නා ( ප්‍රාහා නා ) ||  
na). Pura Dalem lan Prajapati.

sa) ॥ပୁରାତାମନ୍ଦିବୀ ॥  
ca). Pura Taman Beji.

ga) ॥ପୁରାସୁଲ୍ଲିଙ୍ଗୀ ॥  
ra). Pura Ulun Swi.

ka) ॥କାହ୍ୟାଣ୍ଡ୍ରିକାଂଦବୁଦ୍ଧୀଶ୍ଵରୀ ॥  
ka). Kahyangan Ida Dewa Ayu Sakti.

(୩) ॥ପ୍ରକଳ୍ପିତାମନ୍ଦିବୀପକୁତ୍ତିପୁକିଳା ॥  
(2). Ngerajegang Pemangku, manut ring Perarem. inggih punika :

sa) ॥ମାଵିତ୍ରେଷ୍ଟିଜ୍ଞାନମୁଖାତ୍ମିବାର୍ତ୍ତିପରିମାନାକ  
ha). Mawit saking turunan utawi ahli waris saking Jro Mangku sanc

ମୁଦ୍ରାକଳି ॥  
dumunan.

ka) ॥ଯକ୍ଷମାତ୍ରିବନ୍ଧୁଗ(ବନ୍ଧୁପି)କିବର୍ଯ୍ୟକଳି ॥  
na). Manut daging paswara ( Pararem ) ring Paruman.

sa) ॥ନାନ୍ଦିଲ୍ଲକ୍ଷ୍ମୀମଳି ॥  
ca). Nganggen Lekesan.

ga) ॥କୋଣାର୍କାତ୍ମିନ୍ୟାନାକି ॥  
ra). Kesanggra antuk Nyanjat.

(୩) ॥ଅନ୍ତର୍ବେଳାମନ୍ଦିବୀଶ୍ଵରୀ ॥  
(3). Tan kawenangan kerajegang dados Pemangku. luwire :

ဟာ)။ရဆမာဘူး၍ပေါက်ပောက်ဖွံ့ဖြိုးနေသူပတ္တိပေါ်။  
ha). Ceda angga : peceng, perot, cungih, lan sapatunggillannya.

၁။ မျက်စိပေါ်ပန်သူတွေဟုမျက်ချောင်းအပေါ်မျက်နှာလုပ်ခို၏  
na). Sungkan ila, ayan, buduh, lan sungkan sane tan sida ketambinan.

၃) မျှသပသိမ္မာနိသက္ကတန္တပုဇွဲများမြှိုပ်ဆုလို။  
ca). Sang sapa sire Ugi sane tan kepatutang anut ring pararem.

(3) ພົມງານພະນັກງານ  
(4). Prabeya kepemangkuuan, luwire:

ហេ) ឯកសារបញ្ជូរការយកបសាងនៅក្នុងការប្រគល់ពិភាក្សា  
ha). Ngerajegang Pemangku prabeya upacara fan upakara oih warga krama

Desa, utawi pengempon Pura soang-soang.

କ) ଗ୍ରାମକୁ ପାଇଁ ବାହିନୀ ଯତ୍ନର ଲୋକଙ୍କ କିମ୍ବା ଅଧ୍ୟାତ୍ମିକ ବାହାନୀ ପ୍ରତ୍ୟେ  
ପାଇଁ। Busana sejangkepnyane Pemangku lanang lan istri kesiagayung olib Prajuru

ଗଣବନ୍ଧୁଯାତ୍ରୀ ॥

Desa Pakraman.

(១) ឯកសារបញ្ជីលក្ខណៈជាមុននាក់លិច្ឆាប់ហើយហើយជាកំលាំង។

(5) Pemangku patut ngemanggehang sesana miwah agem-ageman pemangku.

(6) Pemangku tingelaksanayang swadarma ning pemangku, kewantu oleh juru sapuh

(ပନ୍ଦିଗିବିଯାତୁହୃଦୀପରାଗାହାଳି) ॥

(Pangiring Pemangku utawi Parewongan).

### ପରାଗାଲିଙ୍ଗ ॥

Pawos 49.

ମା) ॥ସ୍ଵାଧେଯକିର୍ତ୍ତିବାହୀନ୍ତିପକ୍ଷିକା:

). Swadharmaning Pemangku, inggih punika :

ମା) ॥ରାତ୍ରିକିର୍ତ୍ତବସାହିରାଜାଣକିର୍ତ୍ତିବାହୀନ୍ତିପକ୍ଷିକା

ha). Ngenterang upacara piodalan ring Kahyangan, utawi ring Pakubon

### ପାକ୍ରମାଣି ॥

warga Pakraman.

ମା) ॥କୃତ୍ରିୟାବଳ୍ୟକିର୍ତ୍ତିବାହୀନ୍ତିପକ୍ଷିକା ॥

na). Nuntun warga Pakraman rikala ngelaksanayang wangi bhakti.

ମା) ॥ରାତ୍ରିକିର୍ତ୍ତବସାହିରାଜାଣକିର୍ତ୍ତିବାହୀନ୍ତିପକ୍ଷିକା

ca). Ngelarang Swadharmaning kepemangkuan, kejangkepin antuk keweruhang

### ଦିନ୍ଦିକ୍ଷାଯଶ୍ଵରାଳି ॥

indik Dharma Caruban.

ମା) ॥କିନ୍ତୁପିସ୍ତାଧିକିର୍ତ୍ତବାହୀନ୍ତିକର୍ତ୍ତାରାଜାଣକିର୍ତ୍ତି

ra). Nincapang swadharmaning Pemangku rikala nuntunan warga ngelaksanayang

### ପରାଗାକୃତ୍ରିମାନାକିର୍ତ୍ତବାହୀନ୍ତିକର୍ତ୍ତାରାଜାଣକି ॥

pangubhaktian manut ring sesananing dharma kepemangkuan.

(ka) ॥**ပ**ယ<sup>၁၂</sup>**က**္ခ၏**က**ိ**ဂ**ဆ<sup>၁၃</sup>**န**္**၅**။**က**ိ**ဂ**ဆ<sup>၁၄</sup>**ပ**ယ<sup>၁၅</sup>**ဘ**၏**ဘ**ယ<sup>၁၆</sup>**ဟ**၏**ဘ**။

ka). Pemangku wenang ngicen tuntunan, rikala Prajuru ngelarang pesamuan.

(၁၇) ॥**ပ**ယ<sup>၁၇</sup>**က**္ခ၏**က**ိ**ဂ**ဆ<sup>၁၈</sup>**န**္**၅**။**က**ိ**ဂ**ဆ<sup>၁၉</sup>**ပ**ယ<sup>၁၀</sup>**ဘ**၏**ဘ**။

(2). Pemangku kewantu olih pengayah pemangku ring soang-soang Kahyangan.

**ဘ**ယ<sup>၁၁</sup>**ဆ**္**၁၂****ပ**ယ<sup>၁၃</sup>**ဘ**၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၄</sup>**ဘ**၏**ဘ**။

busana pengayah pemangku lanang istri, wenang kaicen busana jangkep.

(၁၈) ॥**ပ**ယ<sup>၁၈</sup>**က**္ခ၏**သ**မ<sup>၁၉</sup>**ဘ**၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၀</sup>**ဘ**၏**ဘ**။

(3). Pemangku tan wenang salab sulub, yan memurug wenang pemangku inucap

**ဘ**ယ<sup>၁၅</sup>**ဟ**၏**ဘ**။

nyepuhin raga.

(၁၉) ॥**ပ**ရ<sup>၁၀</sup>**ဒ**သ<sup>၁၁</sup>**မ**ဟ<sup>၁၂</sup>**သ**၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၃</sup>**ဘ**၏**ဘ**။

4). Prade salah sinunggil pemangku kapialang utawi cuntaka, kenging nyelang

**ပ**ယ<sup>၁၉</sup>**က**္ခ၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၄</sup>**ဘ**၏**ဘ**။

pemangku Kahyangan Tiga siwosan utawi nuur sulinggih.

(၁၀) ॥**မ**ယ<sup>၁၁</sup>**ယ**္**၁၂****ယ**္**၁၃****ယ**္**၁၄**။**က**ိ**ဂ**ဆ<sup>၁၅</sup>**ဘ**၏**ဘ**။

5). Semaleh yan sampun pemangku ngayah 3(tigang rahina ring Pura,

**ဘ**န<sup>၁၅</sup>**ဘ**၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၆</sup>**ဘ**၏**ဘ**။

kancit wenten kulawarganya lina. Pemangku inucap tan keneng cuntaka.

**မ**က<sup>၁၇</sup>**ဘ**၏**ဘ**။**က**ိ**ဂ**ဆ<sup>၁၈</sup>**ဘ**၏**ဘ**။

sakewanter pemangku tan budal salami piodalan.

## ပုဂ္ဂိုလ်၏။

Pawos 50.

### (၁၃) မြပ်ထူးဘန်ရွှေပျော်အူရှားစွှေရှားစွှေဖီပီပါးဘန်ရွှေ။

1). Pemangku polih leluputan ring uron-uron / peson-peson .

### (၁၄) မြပ်ထူးဘန်ရွှေ(ပေါ်ကဲယ)ဆလိုပီဟျော်ပီမြှော်ကိုပျော်ကဲယ

2). Pikolih pemangku ( laba karya ) saking wangi / sesari prani karya

ရွှေသာမဏေလုပ်ခါတာ၊ ဟပ်ပါးဘန်ရွှေပီမြှော်မြပ်ထူးဘန်ရွှေ

Piodalan pah tiga, apah-pahan pinaka pikolih pemangku

### (၅၇၁၆၂၁ပီပါးမြှော်။)

(33.33 %).

### (၁၅) မြပ်ထူးဘန်ရွှေပျော်မြပ်ထူးဘန်ရွှေပီမြှော်မြပ်ထူးဘန်ရွှေ

3). Rikala Pemangku lampus / Lina, wenang polih prabeya upacara

ဥပဒေပါတ်ရွှေလှိုင်းဘန်ရွှေပျော်မြပ်ထူးဘန်ရွှေ

upakara Pitra Yadnya, ring undaan upakara jangkep antuk penebusan, kesanggra

ရွှေဘန်ရွှေမြပ်ထူးဘန်ရွှေမြပ်ထူးဘန်ရွှေမြပ်ထူးဘန်ရွှေ

olih Desa Pakraman kaenter olih Prajuru Desa Pakraman

### မြပ်ထူးဘန်ရွှေမြပ်ထူးဘန်ရွှေ။

Mendoyo Dangin Tukad.

## ပုဂ္ဂိုလ်၏။

Pawos 51.

(၁။) ပြယာဆောင်ရွက်သူများမှာ အန္တာရာခါး

(1). Pemangku kagentosin, riantukan :

၁။ သယ်ယူလိုက်ပြုတို့ ပေါ်လျှပ်။

ha). Sampun lina utawi lampus.

၂။ ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ။

na). Pinunas ngeraga, menawi kegerigan lan sepenunggalanya.

၃။ ဆုပါန် အန္တာရာခါး ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ။

ca). Kawusanan antuk warga pakraman menawi melaksana sanc tan patut

(အစ္ထုတ္ထ)။

(asta dusta).

(၄။) ပြယာဆောင်ရွက် မိန္ဒီ ဂဲ နဲ နဲ (သိပေါ်ဆန်အစ္ထုတ္ထ)

(2). Pemangku kawusanang sangkaning nilar sesana ( melaksana Asta-Dusta ).

ကာကာရှား ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ။

kagentosin antuk warisnya utawi sane sewosan manut ring pararem.

ပုံမှန်။

Palet 3.

ပိုက္ခန္တာ ပိုက္ခန္တာ ပိုက္ခန္တာ ။

INDIK KASUKERTAN KAHYANGAN

ပုံမှန်။

Pawos 52.

၂၉၅

(2) ॥ ဘျာမ်ဘဏ္ဍာဂါရိ အနေဖြင့် ပုဂ္ဂန္တမြို့ ကနာဒါး

(1). Busana ngeranjing ke Pura, wenang nganutin dresta minakadi :

ဟ) ။ ဂါရာရန် ဘဏ္ဍာဂါရိ ပုဂ္ဂန္တမြို့ ဘဏ္ဍာဂါရိ ဘျာမ်ဘဏ္ဍာဂါရိ  
ha). Rikala ngaturang ayah, mabusana adat madya utawi busana adat.

ခို့ (အနူးအနူး ဂါရာရန် ဘဏ္ဍာဂါရိ ) ၁ ပန္တရာန လပ္ပါယာ  
nista ( tan nganggen destar ring pengayah lanang ), wantah kampuh

ပန္တရာန လပ္ပါယာ ဘဏ္ဍာဂါရိ ပုဂ္ဂန္တမြို့ ဘဏ္ဍာဂါရိ  
lan selempod, sane istri busana kampuh, baju dados lengan

ပတ္တာရာရန် လပ္ပါယာ ဘဏ္ဍာဂါရိ  
panjang ngangge selempod.

၁) ။ ဘဏ္ဍာဂါရိ ဘဏ္ဍာဂါရိ ပုဂ္ဂန္တမြို့ ဘဏ္ဍာဂါရိ ပုဂ္ဂန္တမြို့  
na). Ngaturang bhakti utawi sembah, busana jangkep yening prasida busana

သပ္ပါယာ အနူးအနူး ပုဂ္ဂန္တမြို့ ( ပန္တ ) ၁ သရာဇ် ပုဂ္ဂန္တမြို့ ပါ  
sesaputan baju lan udeng putih ( lanang ), sane istri busana jangkep.

ဘဏ္ဍာဂါရိ အနူးအနူး ပုဂ္ဂန္တမြို့ ဘဏ္ဍာဂါရိ အနူးအနူး  
baju tan dados lengan bawak taler tan kedadosang nganggen baju

ဘဏ္ဍာဂါရိ အနူးအနူး ပုဂ္ဂန္တမြို့ ( ဂေါ် ပိန် အနူးအနူး ) ၁ ဘဏ္ဍာဂါရိ  
brokat sane nyalang ( modifikasi busana pesta ), dados

ဘဏ္ဍာဂါရိ အနူးအနူး ပုဂ္ဂန္တမြို့ ဘဏ္ဍာဂါရိ အနူးအနူး  
warna putih utawi kuning, jangkep nganggen sanggul.

ស) ॥ ୟବକ୍ରାଯହିସ୍ତିବ୍ୟାହିପକାଯବକହିସ୍ତିତାନ୍ତନାମେ  
ca). Busana krama istri utawi para yowana istri, tan kedadosan

ଅୟବକ୍ରାତୁମେଷ୍ଟିବ୍ୟାହିକିଳାନାମୁଗ୍ରା  
mabusana antuk mewastra masepak ring ajeng, rikala ke Pura.

ଗ) ॥ ରାଗନ୍ତ୍ୟମଳମାଳକୁତ୍ରିମିଳକ୍ରୂପପାନ୍ଦାଯହିତ୍ରୁ  
ra). Nganggen busana sane manut ring sila krama warga meagama hindu.

(୪) ॥ ବଗିବନ୍ଦାଏଗାତାନ୍ତିଲାକୁପୁନହିତ୍ରୀପୁଣିକା:  
2). Parilaksana tan kawenangan ke Pura, inggih punika :

ଘ) ॥ ଯତିମଳମାଳତ୍ରିଶିଖମିଳକ୍ରୂପନ୍ଦୁଗ୍ରୂପାନ୍ଦା  
ha). Mawicara sane tan becik, kasinanggeh wak purusya, wak cepala.

ଙ) ॥ ଅଳାମିଳ/ ଯାନାଗାତାନ୍ତିଯବଗିର୍ଯ୍ୟମାନ୍ତ୍ୟା  
na). Mabacin / makoratan, mewarih, maasanggama.

ସ) ॥ ଯମ୍ୟଲୁହ୍ୟବ୍ୟାହିଯବାକ୍ରାରବକିବିଶ୍ୱାପୁତ୍ରୁଗ୍ରାଜା  
ca). Masumpah utawi macoran, sajawaning pituduh Prajuru Desa.

ଘ) ॥ ଯୁକ୍ତାର୍ତ୍ତିବନିତ୍ରୀଯବନକିବିଶ୍ୱାପୁତ୍ରୁଗ୍ରାଜା  
ra). Munggah tedun ring Pelinggih, sajawaning pituduh Jro Mangku utawi Prajuru

ନାନା

Desa.

(୫) ॥ ଯଗରତାନ୍ତିନ୍ଦ୍ରିକାମୁଖପିରା:  
3). Sane tan kalugra ngeranjing ke- Pura, luwire :

ନାନା

ବା) ମନାତିଆକ୍ରମଣ ॥

ha). Sang katibah cuntaka.

କ) ସହାନନ୍ଦିବାକାମମିଳାତ୍ମାଗ୍ରହଣିକ ॥

na). Sahananing sane kasinanggeh ngeletehin.

ଲ) ପେଶୁଳାକ୍ଷୁପତ୍ରପାଦକିରିତ୍ତାନୀଯପଦ ॥

ca). Wewalungan suku Pat, sajawaning riatkala mapapada.

ମ) ମବୁନମନାତାକ୍ରମତ୍ୟାକ୍ରମାବଳିତାପାଦାନ୍ତିକାମାବୁଗ

ra). Mabusana sane nenten patut, manut sekadi tata cara ngeranjing ke Pura.

ପାହାମ୍ବିରଙ୍ଗ ॥

Pawos 53.

(୩) ମାନିଳାତ୍ମାକ୍ରମାନ୍ତର୍ମିଳାକାମମନାକିରିମାନ୍ଦା :

(1). Kasinanggeh kacuntakan , lan sengkernyane sekadi ring sor :

ବା) ମୃତ୍ତିକାମାନ୍ତର୍ମିଳାପ୍ରାତିନିଳ (କାମଯମ୍ବାନାକି) / ମୃତ୍ତିହିପୁଣି

ha). Cuntaka antuk lampus utawi lina ( Kelayu sekaran ), sengker ipun

ମାତ୍ରାଧାରୀମନମଳ୍ପିତ୍ତାପିଲାପିଲାପୁପୁତ୍ରାବଶାବିତ୍ରୀ

manut yadnya rahima sesampun mependem utawi sapuput upacura Pitra

ଯଦ୍ର୍ଵୀ (ନାନାକି) ପଶ୍ଚାତ୍ତ୍ଵାକ୍ରମାନ୍ତର୍ମିଳାପ୍ରାତିତ୍ରିମ୍ବାନ୍ତା

Yadnya ( ngaben ), pecaruan lan sampun masepuh, ngawit nanceb sanggar

ସୂର୍ଯ୍ୟ ॥

surya.

୮୮

କ) ॥ସୁନ୍ତକାର୍ପରମ୍ୟନମ୍ବିଷ୍ଟୁନ୍ତକାର୍ତ୍ତା ।(ତିଗି) ଗହିଳାପିତ୍ରକଣୀ  
ନା) Cuntaka ngeraja sewala, sengker cuntaka 3(tigang) rahina ngawit saking

ରୂପରମ୍ୟନମ୍ବିଷ୍ଟୁନ୍ତକାର୍ତ୍ତା ।  
ngeraja sewala utawi selami ngeraja sewala.

ଙ) ॥ସୁନ୍ତକାର୍ତ୍ତାଲ୍ଲମ୍ବିଷ୍ଟୁନ୍ତକାର୍ତ୍ତା ।(ତିଗି) ଲାଜିଳାପିତ୍ରକଣୀ  
ନା) Cuntaka ngembasang putra, sengker cuntaka 3(tigang) sasih, ngawit saking

ପୁତ୍ରାକର୍ତ୍ତାଲ୍ଲମ୍ବିଷ୍ଟୁନ୍ତକାର୍ତ୍ତା ।(୩୯)  
putrane embas utawi sampun meprayascita, Bulan pitung dina ( 42

ଦାହି) ॥

hari ).

ଘ) ॥ସୁନ୍ତକାର୍ତ୍ତାକୁର୍ତ୍ତାନ୍ତକାର୍ତ୍ତାବାର୍ଗନମିଷ୍ଟୁକିଳା ।(୩୯) ଗହିଳା  
ନା) Cuntaka Karuron, sengker cuntaka abulan pitung dina ( 42 rahina )

ଶ୍ରୀମଦ୍ୟାନ୍ତିତା ॥  
tur sampun meprayascita.

ଙ) ॥ସୁନ୍ତକାପତିତାକୁର୍ତ୍ତାନ୍ତକାର୍ତ୍ତାସମ୍ପର୍ଯ୍ୟାନ୍ୟକାଳାକାଳ ॥  
ନା) Cuntaka pawiwahan, sengker ngantos sesampunemekala-kalaan.

ଘ) ॥ସୁନ୍ତକାର୍ତ୍ତାଯାତାମ୍ବିଷ୍ଟୁନ୍ତକାର୍ତ୍ତାକୁର୍ତ୍ତାମ୍ବାପର୍ଯ୍ୟନ୍ତବନ୍ଦ  
ନା) Cuntaka Gamia Gumana, sengker cuntakannya ngamios sesampunkapalasang

କାମବିଧାତ୍ରୀମଦ୍ୟାନ୍ତକାର୍ତ୍ତାନ୍ତକାର୍ତ୍ତାମିଷ୍ଟୁକିଳା  
kasepihan tur sampun meprayascita raga tuler sampun meprayascita ring

୮୫

## ଗାନ୍ଧାରାବତ୍ତପ୍ରମାଣି ॥

Desa Ian Kahyangan.

(1) ଶୁଣୁକାନ୍ଦାରାବତ୍ତପ୍ରମାଣି ଯା (ଲମିତ୍ରାଗ) ଶୁଣୁକାନ୍ଦାରାଜୁବିତା。  
Cuntaka nyolong semara (mamitra ngalang) cuntakania ngantos

କାବତ୍ତିଲ୍ଲବଳାବଗରାଯଶାରାହାତାଳି (ନାଚକାଳ) ॥  
kawentenang upakara pabeyakaonan ( Baya Kala ).

(2) ତାନ୍ତିକିଶୁଣୁକାବ୍ୟତିଗାନ :

(2). Tan Keni Cuntaka, luwire

(3) ବିଷଣୁମୁଖିତ୍ତିରୀ ॥

ha). Ida Sang Sulinggih.

(4) ରାତ୍ରାଯତ୍ତାବତ୍ତପ୍ରମାଣି ତାକିକାନ୍ଦାବ୍ୟତାଜାନାନି ॥

na). Jro Mangku kahyangan Tiga, rikala piodalan.

(5) ପ୍ରାଦେକାବତ୍ତପ୍ରମାଣି ହାତ୍ତାଳି ଯତ୍ତାବତ୍ତପ୍ରମାଣି ପ୍ରମାଣି

(3). Prade Kahyangan Kahanan Durmanggala, minakadi kapanca bhaya, Pemangku

ପତ୍ରତ୍ତିଶାରାଳି ହିପତ୍ରତ୍ତାକାଣ୍ଡାଯତ୍ତାବତ୍ତପ୍ରମାଣି ପତ୍ରତ୍ତାକାଣ୍ଡାଯତ୍ତା  
patut misadokang ring Prajuru Desa, mangda ngawentenang paruman Desa, tur

ଶାରାବତ୍ତପ୍ରମାଣି ॥

ngawentenang upacara sapatutne.

ପତ୍ରତ୍ତିଶାରାଳି ॥  
Page 4

୮୦୫

ဟିତ୍ତିକାଂତ୍ରାଯନ୍ଦ୍ରୀ  
INDIK PANCA YADNYA

ବଗହାମିତ୍ରେ ॥  
Pawos 54.

ଦେଵଯନ୍ଦ୍ରୀ  
Dewa Yadnya.

(୩) ॥କିଳାନଶୀଖିରୁପକାରୁଷ୍ୟକିଲାକାହିବ୍ୟାକାନର୍ତ୍ତି ॥

(1). Rikala ngelarang upacara Dewa Yadnya, minakadi Piodalan ring

କାହ୍ୟାଳପୁନ୍ୟନ୍ତବ୍ୟାକାରୁଷ୍ୟକାମକ୍ରମାବ୍ୟାପକି  
Kahyangan Puseh lan Kahyangan Desa kesunggra oleh warga pakraman

ମିଳିବୁଲିବାକ୍ରମାଚ୍ଛାତ୍ରାତ୍ମାଜୀବିନାମା  
sinareng sami, warga krama Banjar Tengah lan Banjar Dlod Pempatan pinaka

ପାର୍ବତୀମଧୁମତିକାମପ୍ରତ୍ୟେକିନ୍ଦ୍ରିୟା  
pengayah pengarep, kesarengin Manggala Prawertaka Yadnya, sinangken Rahina

ଅଙ୍ଗରାକାମିତିକାମି ॥  
Anggrakasih Medangsia.

(୪) ॥ପୁଜାମନିକାହ୍ୟାଳପୁନ୍ୟକାରୁଷ୍ୟକାମମିତିକାମକ୍ରମକି ॥

(2). Pujawali ring Kahyangan Dalem sinangken Anggrakasih Julungwangi, kesanggra

କାମମିତିକାମକ୍ରମାବ୍ୟାପକିରୁଷ୍ୟକାମମିତିକାମକ୍ରମକି  
oleh warga Desa Pakraman, warga Krama Banjar Baler Bale Agung lan

**បារាំងយានប្រុងកែវិសាទនៃបានយុបពុម្ពសុខិត្តការ**  
warga Krama Banjar Kebebeng pinaka pengayah pengarep kesarengin Manggala

**ប្រព័ន្ធយណ្ឌូរ**

Prawertaka Yadnya,

(៣) ឱបុរាណិវិសេប្បាទាក្រុបឈុយឈុទិនិត្យិសិទ្ធិភ្លើចិបុរាណកាបទា

(3). Pujawali ring Kahyangan Dewa Ayu Sakti, senangken ring Purnama Kapat.

**អាមេរិកិត្យុជ្រុកបញ្ជីការឈាមឈុយឈុទិនិត្យិក្រាត់កោហន់ត្វារសក់**  
kejangkepin antuk tawur kapat Ida Dewa Ayu Sakti, Jro Gede Ian Juru Canang

**សេហិកិលាកសាន្តនេសម្បារហានិប្បាទាការឈាមស្រួលគ្រឹបុសិមិ។**

kairing masolah, kesanggra oih warga Desa Pakraman sareng sami.

(៤) ឱការ្យាកិលាកស្រួលការឈាមស្រួលពិករបទុរាបនុយាត្រិកិកាតុបិបាទិ

(4). Nyanggra Rahinan sewosan, luwire : Penyepen, Galungan - Kuningan, Siwa Ratri.

**ប្បាសមិត្តិស្សនុកុងកិលាកស្រួលការឈាមស្រួលម្បារហានិប្បាទា**

Purnama-Tilem Ian rerahinan sane sewosan, kesanggra oih warga

**ការឈាមស្រួលម្បារម្បុទ្ទិក្រុងការឈាមស្រួលម្បារម្បារកិលាកស្រួលបិប្បាទា**

Desa Pakraman, katuntun oih Jro Mangku, taler kesjegin oih Prajuru

**ការឈាមស្រួលកិលាកស្រួល**

Desa Pakraman.

(៥) ឱបានសិនស្រួលការឈាមយុទ្ធកិលាកស្រួលម្បារម្បារ

(5). Pengaci Ian probeya yadnya ring ajeng, manut sastra agama, kemargayang

दुर्गामात्रालिङ्गयाद्यायलक्ष्मीपत्रिकालूपदण्डनमगम्भी  
dudonannya Nista, Madya, Utama, manut kawentenan dana – uphadana lan pararem.

(6) गिरवन्पुजन निरिक्षा पूर्णात्मा उपस्थिति विशेषा

(6). Rikala Pujawali ring Kahyangan Desa , Puseh Ian Dalem, nepek ring rahina

पूर्णाय गाय वित्ति लृष्टि विकर्त्ता । "पुजन निरिक्षा" किंतु बुज गाय

Purnama utawi Tilem, kasinanggeh" Pujawali Nadi ", nincap sahananing

उपकारानकूपसामा ॥

upakara lan upacara.

(7) बुजन निरिक्षा गाय लृष्टि विकर्त्ता की

(7). Pujawali / Piodelan Jelih manut bisama lan Pararem, minab sinangken

गाय गाय लृष्टि १०१ (दश) गाय वित्ति १०१ (सिद्धि) ५८ १०१ साली ।

piodelan ke 10 (Dasa) utawi 5(limang) warsa, 10 Sasih.

गाय गाय लृष्टि गोपनीकरण विकर्त्ता । "बुजन निरिक्षा" बाह्य उपकारानकी  
गाय गाय लृष्टि गोपनीकरण विकर्त्ता । "बुजन निरिक्षा" बाह्य उपकारानकी  
kocap kawilang ngewindu / kasinanggeh "Puja Wali Jelih" Patut Upakara lan

उपसाधकिंतु बुज विकर्त्ता ॥

Upacara nincap saking piodelan biasa.

परमामी ३३ ॥

Pawos 55.

बुद्धियद्वी

Rsi Yadnya.

३३ ॥

(၃) ॥**မဲပလ္လာပနိုဒာ** (ပါနနိုဒာ) ဟျေစီလကြိုက်ပတ္တူအံ  
(1). Sang pacang madeg Pandita ( Pinandita ) utawi madwijati, patut ngaturang

**ပါနရှင်နှင့်ပျော်ရွှေရှင်** မဲပလ္လာပနိုဒာ  
pisadok ring Prajuru Desa Pakraman lan Parisadha Hindu Dharma Indonesia

(ရဟမ်ရဟမ်) ။  
( PHDI ).

(၄) ॥**ပျော်ရွှေရှင်** မဲပလ္လာပနိုဒာ ခိုးနှင့်ပြုလိုက်ပျော်ရွှေရှင်  
(2). Prajuru Desa Pakraman, Patut nitenin tur wenang mandek, prade wenten

**မနိုင်ပျော်ရွှေ** မဲပလ္လာပနိုဒာ  
macihna lepas ring kocaping sastra miwah dresta, ring sang pacang Mapodgala

**မနိုင်** ။  
Madwijati.

(၅) ॥**မဲသန** မဲပလ္လာပနိုဒာ မဲသန မဲပလ္လာပနိုဒာ  
(3). Sang sane sampun upacara mapodgala utawi madwi jati mabiseka:

**ပါနပေါ်ရွှေ** ပါနပေါ်ရွှေ မဲပလ္လာပနိုဒာ မဲသန မဲပလ္လာပနိုဒာ  
Ida Peranda, Ida Rsi, Ida Sri Begawan, Ida Sri Empu lan biseka sane

**မဲသန** ။  
sewosan.

**ပါနပေါ်ရွှေ** ။  
Pawos 56.

ମନୁସ ଯଦ୍ନ୍ୟ

(၁၃) ၂၁. ယနေ့ပုဂ္ဂန္တပါနိုပါနာ : ဥပဒေကူပဆောင်လီဆာဟိပန္တကဗျာ  
(1). Manusa Yadnya Inggih punika : Upakara-Upakara Dharmening kahuripan manusa.

(1). Manusa Yadnya Inggih punika : Upakara-Upakara Dharmaning kahuripan manusa.

ໜັງວິຫຼາຍືນີ້ແມ່ນເປົ້າໃຫຍ່ລົງທະບຽນ ສະຫຼຸບໄດ້ກຳນົດຕົວຢ່າງ (ພະຍັນ)

(๗) ॥ २ ॥ บลอกนกหัวดิบ กีบจีบ ยุง หัวตุ้น น้ำตก หิน หินปู คือ กาม กะหิน  
(2). Upakara sekadi ring ajeng, madudon-dhadonan, inggih punika sekadi ring

๒๕๙

50

၁၃) မြတ်နောက် သုတေသနပုံစံမျိုး အမှုပါနီယူပါ

ገንዘብ የጊዜ ተከራካሪ ማሸያ እና ማስተካከል (በታች) በሰነድ ነው  
habotan mayusa /pitung/ sasih-

କ) ଉଦେଲପୁଣ୍ଡରି (ପୁଣ୍ଡରି) ॥  
na). Kepus udel ( pungsed ).

ରମ୍ବାନ୍ତିକ ॥  
ca). Rombas dina.

၁၃) မျှော်လူဟန် (မတဲ့ စာရွက် ဟင်း) မယ်မှု ဘုရား ပါမို့ ငါ။  
Tutug kambuhan ( Majang colongin ) mayusa bulan pitung dima

(အုပ္ပန်းဟန်)။

( 42 hari ).

କୁ) ନିଗଂ ସାଶିହିନ୍ (ନ୍ୟାମ୍ବତୁନ୍) ଅଥବା ତୁଳ୍ଯାଗ୍ରୀ (ତିଙ୍ଗ) ଅନ୍ତିର୍ଗାମୀ  
ka). Nigang sasihin ( nyambutin ), mayusa 3(tigang) sasih.

ଙ) ପର୍ଯ୍ୟକ୍ରମି (ଗାନ୍ଧାରାକଳିକା) ଅଧ୍ୟବାଚୀ (କଲି) ଅତିରିକ୍ତ  
da. Pawetuan ( ngotonin ) mayusa 6(nem) sasih.

၄) ကာကိုယ်တိပေါ်နှင့် (ကာကို) ၅) Nyangih utawi mepandes (Nyangging).

၅) မာဖေဟာဟုအပိုလျှော့မာနဲ့ပါ( ပါနဲ့မာမျှနဲ့ပါ )။  
Mawiwaha utawi mabulu angkep ( mapikuren ).

၅) မပိုက္ခာဘပိုင်ဆာရွှေ။  
Mawinten utawi Eka Jati.

(၃) ၁၂ပဆန္ဒပဆဟပါန္ဒမ္မာလာမာတူအတယဟိုဘို့ပုန်း၊  
 (3). Upacara-Upacara inucap kemargayang manut sastra agama, inggih punika :

ନିଷ୍ଠା ମଧ୍ୟ ଉତ୍ତମ ।।  
Nista, Madya, Utama.

(3) // ကារនេអនុញ្ញាបសាយកុងយកចូលទួរគិយហាត់ពាណិជ្ជការ/

(4). Ngelaksanayang upacara manusa yadnya wenang nuras ayahan warga krama Desa /

បានគ្មានឱ្យបានឱ្យបានការុម្ភី||

Banjar manut awig-awig lan pararem.

បានឱ្យបានឱ្យ||

Pawos 57.

បិត្រយណ្ឌ||

Pitra – Yadnya.

(៣) // រយតិកាបត្រិកុងសិរីកុងកាបតិកិ/ និង/ និង/ និង/

(1). Yening wenten salah sinunggil warga padem / lampus / Lina / kelayu

សិរីកុងមីនុកុងបិត្រយណ្ឌ/ បានឱ្យបានឱ្យ||

sekaran, patut ngawentenang pisadok ring Prajuru Desa / Banjar, kelanturan

បានឱ្យបានឱ្យ||

tangkil ke Gria sane pacang muputan Yadnya.

(៤) // ឱ្យបសារិត្រយណ្ឌ/ ឱ្យ||

(2). Upacara Pitra Yadnya, dudonannyan :

២) // ម៉ែនិកុងបិត្រយណ្ឌ/ ឱ្យ|| (ឱ្យបិត្រយណ្ឌ/ ឱ្យ)

Mendem utawi ngeseng makingsan ring Gni, ( Ring Ibu Pertwi utawi ha).

នាចោរប្បា/ ិនិត្តុកុងវិបាទកាបសាក្សាបិរាបត្រិកិ

Bhatara Brahma ), minab ten polih Padwasan utawi wenten

១៧៩

ଶ୍ରୀଯୁକ୍ତାର୍ଥାକୁମ୍ଭକ୍ଷିଣ୍ଡୁନାନ୍ଦାମ୍ବାଲ୍ୟାକ୍ଷମସବିଜ୍ଞାନପରମା  
karya agung ngantos ngeker tan dados ngaben, kedadaran antuk upacara

ମହାକ୍ଷେପନା ॥

sejangkepnyane.

(a) ଗୃହପରମାର୍ଥାକ୍ଷୁବଳାକ୍ଷେପନାମ୍ବାର୍ଥାକ୍ଷୁବଳାମ୍ବା  
na). Upacara ngaben, upakara kesanggra oleh warga pakraman Desa/

ଶାତ୍ର୍ଵାଲମ୍ବାନ୍ତିଯତିକାର୍ତ୍ତିକ୍ଷେପନା ॥

Banjar manut awig-awig lan pararem.

(b) ଗର୍ବାନ୍ତିମ୍ବାର୍ଥାକ୍ଷୁବଳାକ୍ଷେପନାମ୍ବାର୍ଥାକ୍ଷୁବଳା  
ca). Polih uron-uron saking warga Pakraman, lan nyanggra ngabih yadnya

ଚିକଳାଦିବର୍ତ୍ତାକ୍ଷୁବଳାନ୍ତିଗୃହପରମା ॥

minekadi pagebagan lan ngenterang upacaranya.

(c) କିରାହିରୂପମ୍ବାର୍ଥାକ୍ଷୁବଳାନ୍ତିଗୃହପରମା ॥

Ra). Ring rahina pasah, tan dados ngelarang upacara Pitra Yadnya.

(d) ହାତୀପତ୍ରିପ (ପରାମାରକି) ଲାଲାକାର୍ତ୍ତିକ୍ଷେପନା ॥

(3). Atiwa-tiwa ( Pengabenan ) kemargayang antuk sastra agama lan dresta.

ପବନାକିର୍ତ୍ତା (କାନିନ୍ଦା) କାହିଏତାକ୍ଷୁବଳାନ୍ତିକିରିବି ॥

Wewanengan 2 (kalih) rahina, tan sinanggeh ngirim.

(e) ଗୃହପରମାକ୍ଷୁବଳାନ୍ତିଗୃହପରମା ॥

(4). Upacara Pitra Yadnya rawuhing upacara atmâ wedana, mewastu prasida

ାନିହ୍ଲିବିଦ୍ଵାତ୍ରପ୍ରିଣଗିବନିହ୍ଲିଗାମିତାହ୍ୟାପି  
ngelenggihang Ida Dewa Hyang Pitara ring palinggih rong Tiga utawi

କୁଳ୍ୟନକୀ

Kemulan.

(3) ଶିଖାନିହ୍ଲିବିଦ୍ଵାତ୍ରପ୍ରିଣଗିବନିହ୍ଲିଗାମିତାହ୍ୟାପି  
(5). Ring Desa Pakraman Pacang anangun Yadnya " Atma Wedana " senangken 3

(ତିର୍ଯ୍ୟକ) ଉପଲବ୍ଧନିହ୍ଲିବିଦ୍ଵାତ୍ରପ୍ରିଣଗିବନିହ୍ଲିଗାମିତାହ୍ୟାପି ୩୦୦୧୦୦୧  
(tigang) warsa, majalaran antur uron-uron warga pakraman @ Rp. 400.000,-

ଗ୍ରହିତିର୍ଯ୍ୟକାମୀ (ପାଇନିହ୍ଲିବିଦ୍ଵାତ୍ରପ୍ରିଣଗିବନିହ୍ଲିଗାମିତାହ୍ୟାପି/ଅପୁଣ୍ୟାଜ୍ଞାନି  
soang-soang KK ( warga sang anangun yadnya gratis/luput ngantos

ଶିଖାନିହ୍ଲିବିଦ୍ଵାତ୍ରପ୍ରି

riwekas ).

ପାହାମିଠିଥା

Pawos 58.

ଶ୍ରୀଯତ୍ନା

Bhuta Yadnya.

(୩) ଶ୍ରୀଯତ୍ନା ହିନ୍ଦୁପୁରୀକାଳିକା : ଉପଚାରାବିଧାନାମାର୍ପଣପାଇବାକୁ  
(1). Bhuta Yadnya inggil punika : Upacara-upacara marupa pabeya-kalaan, caru,

ନାନାକଳି (ବନାନା) ପାଇଲ୍ଲିପରିମାରାମାମିଠି

jabaan aci ( pelaba ), Pakelem miwah sane sewosan.

୩୫୯

(2) ॥२३॥ उपबंगवार्ता यत्वानि गिरीषी बिकाहे पृथग् ग्रन्थानि द्वयं भक्तुं तिक्तुं सर्वा  
(2). Upacara pabeyakala ring pertiwi, kahyangan lan babutaaan, kawastanin mecaru.

(३) ॥२४॥ उपसर्वां चिकित्सकं पाता योद्युक्तानि द्वयं भक्तुं तिक्तुं तिक्तुं सर्वा  
(3). Pecaruan inucap kemargayang manut dudonan, Nista, Madya, Utama taler manut

पिट्ठुकामवकादिगीर्वाः

wigunane, sekadi ring sor.:

ha) ॥२५॥ एकासर्वा

ha). Eka Sata,

na) ॥२६॥ माण्डासर्वा

na). Manca sata

ca) ॥२७॥ माण्डासनकाली

ca). Manca Sanak.

ra) ॥२८॥ रसि गाना (माण्डासनकाली अंगुं दुर्गा)

ra). Rsi Gana ( Manca sanak Amangun Durga ).

ka) ॥२९॥ माण्डासेन्दुकी

ka). Manca Kelud.

da) ॥३०॥ तावुरी

da). Tawur.

(3) ॥३१॥ वरापक्षिवकादिगीर्वां उपसर्वा

(4). Sejawaning sekadi ring ajeng, wenten upacara :

ဟ) ॥**याण्टीक्त्राणापुपुव्वुत्तिकलमित्तियद्गुव्वम्॥**

ha). Mebanten Jotan sawusan ngerateng, kasinanggeh yadnya sesa.

㉙ ॥**यम्पुम्पुर्गिक्तव्वन्पिक्त्तुपुक्तप्तिक्तिम्पुग्गम्॥**

na). Mesapuh-sapuh rikala pacang nyanggra pujawali ring Kahyangan.

### **ပाৰহাৰিৰুয়ৰ**

Pawos. 59.

(၃) ॥**বৃষ্টিবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

(1). Upacara pecaruan tawur, kelaksanayang ring Tilem Kesanga pacang nyanggra rahina

**পৰ্বত্তীবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

Penyepen, magenah ring catus pata Desa, kelanturan pecaruan ring soang-

**সোংবাদুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

soang Banjar ring rahina pangerupuk, manut ring dresta pengerupukan kesanggra

**বান্ধুবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

antuk ngarak ogoh-ogoh ngider Desa utawi Banjar.

(၄) ॥**ব্ৰতৰ্বত্তীবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

(2). Brata Penyepen kelaksanayang oleh Krama Desa, sane mangama

**হিন্দুলিঙ্গকলিত্তুবৰ্তুবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

hindu, minekadi catur brata penyepen, inggih punika :

ဟ) ॥**ওমাতিৰ্ক্কুচাক্ষুকান্দেশকলিত্তুবৰ্তুবন্ধনুত্তুকান্দেশকলিত্তিম্পুম্পুর্গাপিত্তু**

ha). Amati gni, tan kedadosang me api-api, utawi tan kengin kroda.

ନ) ॥ସାତିକେସ୍ୟାକୁର୍ମତାକୁଲହୃଦୟ ॥  
na). Amati Karya, tan kawenang nyambut karya.

୧) ॥ସାତିବ୍ୟାକକୁଣ୍ଡଳାହାମିଲିଷ୍ୱାପ୍ରିତିକିର୍ଣ୍ଣିତିକର୍ମବାପ-  
ca). Amati Lalunganan, tan kedadosang merika meriki jenek ring genah soang-

ଗହାପି(ଗ୍ରିଯବ୍ୟକ୍ତିପ୍ରାବତ୍ତ୍ୟ) ॥  
soang ( Griya, Puri, Jroan, Umah )

ନ) ॥ସାତିଲେଙ୍ଗନ୍ଦ୍ରିହାକୁର୍ମତାବତ୍ତ୍ୱକିର୍ବ୍ୟାପ୍ରାଯୁଗ-  
ra). Amati Lelanguan : tan kewenang wenten bunyi-bunyian ,masuara

ଗହାହାଶକ୍ରବତ୍ରାନ୍ତାନ୍ତା ॥  
goro lan sapanunggalnyane.

(୩) ॥କିବୁନ୍ଦ୍ରିହାର୍ଵବିହିନ୍ଦାର୍ଥାକୁର୍ମତାମିଳକିର୍ତ୍ତ୍ୱକିଲିଲିହୃ  
(3). Ri wus rahina nyepi, rahina benjange kasinanggeh rahina ngembak Geni, macihna

ନାତିକ୍ରିତାକୁପାତାବତ୍ରାନ୍ତାକାଶବକ୍ରାଯାବଦାନ୍ତା ॥  
ngawitin icaka warsa anyar patut warga Desa pakraman pada ngaksama

ଧର୍ମାଦିଷ୍ଟଯମତି ॥  
utawi dharma santi.

ସାର୍ଗାହ ॥  
SARGAH VI

(ସତ୍ୟବାଚକ) ॥  
( SASTHAS - SARGAH ).

୨୭୫

ଜୟତି ଶକାନ୍ତଳ ଯିଷା ॥  
BHAYA, WICARA LAN PAMIDANDA.

ପାତେ ୧ ॥

ବିହିଷ୍ଟା ଯ ॥  
INDIK BHAYA

ପାତେ ୬୦ ॥  
Pawos. 60.

(୩) ॥ ସମ୍ମାନ କିମ୍ବା କାଳରେ ଗ୍ରାମପଥ ଯୁଦ୍ଧରେ ଗିରି ପ୍ରଭୃତାଙ୍କାର  
(1). Sang manggihin kahanan Panca Bhaya, patut digelis misadokang ring Prajuru Desa

ପକ୍ରମ୍ୟ ଲୁପାଳା ପୁଣ୍ୟ କିମ୍ବା ବାନି ଯାକାରୀ ର୍ଗ୍ରାମ ॥  
Pakraman sane kapucukung oleh Dane Jro Bendesa.

(୪) ॥ ଜୟତି ଶକାନ୍ତଳ ଯିଷା ତିକ୍ତି କିମ୍ବା କିମ୍ବା ଜୟତି ଶକାନ୍ତଳ  
(2). Bhaya sane saseringan katitenin, luwire : Jiwa Bhaya, Artha Bhaya.

ତିକ୍ତି କିମ୍ବା ଯାତାଯା କିମ୍ବା ଯାତାଯା କିମ୍ବା ଯାତାଯା  
Geni Bhaya, Toyo Bhaya, lan sane sewosan, patut warga desa

ପକ୍ରମ୍ୟ କ୍ରମି ଯୁଦ୍ଧ କିମ୍ବା ଲେବା ଗ୍ରାମ ॥  
pakraman mapitulung ring sang keni Panca bhaya.

(୫) ॥ ଯେଣି କିମ୍ବା କାଳରେ ଗ୍ରାମପଥ ଯୁଦ୍ଧରେ କାରାପକ୍ରମି କିମ୍ବା ଯାତାଯା  
(3). Yening ring Desa kahanan jiwa bhaya, patut desane ngawentenang, Buta yadnya, tur

సంయాక్తికు త్వాగినిపార్చెలు

sang mayanin katur ring sang ngawe wenang.

ပాహా బిగ్గాట్లు

Pawos 61.

(మ) గయకీగాబక్కొడ్లు ప్రశ్నాబాధ్యాత్మా దీపావాళ్లా వామావాళ్లా

(1). Yening wenten jadma ngeranjing pakubon utawi pekarangan warga sewosan

గింగానమప్పుత్తే తాకుంబ్రావిక్రమమ్ము లియాగ్గాబాలు గాలు హింగమ్ము

rikala suwung, tur tan pewangsit, mewastu sang madruwe karang kaicalan, wenang.

జద్మా కుసమ్మి కాల్పు యయి సాంబాధ్యాక్షబాణాలు విగీపుగా జాతు

jadma inucap kasinanggeh memaling, saha patut madewa saksi ring pura Desa.

(ప) యాండా తాపు మింట్లు నిమింట్లు నిమింట్లు నిమింట్లు నిమింట్లు

(2). Mangda tan kasinanggeh sekadi ring ajeng, yening wenten warga sane ngeranjing

లిపావాళ్లా దీపావాళ్లా వామావాళ్లా వామావాళ్లా

ring pekarangan utawi pakubon warga sane sewosan, sepatutne :

ఘ) యాండ్లు గాపు (యాగు కాల్పు)

ha). Matenggeran Suwara ( Makaukan ).

ఉ) నాగాళు మింట్లు నిమింట్లు

na). Ngantosang sang maduwe karang rawuh.

ఒ) నాట్యా గింపా నిమింట్లు నిమింట్లు నిమింట్లు

ca). Ngaturang pisadok ring pengapit sane pinih nampek ring karang punika.

ga) ॥  
ပယ်မာနန္တဂါးမာတိတိကျောပန္တနာသီဟျာပန္တနာနာပျောဂိုဂိုဏာ  
ra). Pemedalan karang dagingin sawen, maka cihna wenten sanc rawuh nikala

ဟျာပြု။

suwung.

ပန္တဒါ။

Palet. 2

ပို့နှိုးနှိုး

INDIK WICARA.

ပုံဘဝါ။

Pawos 62.

(၃၁) ။  
သမာနပို့နှိုးနှိုးနာမိန္တနာနာနို့လျှပ်စီဆာဂါးမာနာပါ့လျှောပို့နှိုး

(1). Sane wenang mawosin minekadi mutusang wicara ring Desa, inggih punika

ပူဇ္ဈာရာမာနာသမာနပုံမြို့ဘဝါ။

Prajuru Desa, sane kapucuking olik Jro Bendesa.

(၃၂) ။  
သမာနပို့နှိုးနှိုးနာမိန္တနာနာနို့လျှပ်စီဆာဂါးမာနာပုံမြို့

(2). Yening Jro Bendesa tan prasida muputang wicara ring Desa, pamutus

အောင်းနှုံးပါ့မြို့ဘဝါ။

katincapang ring sang ngawiwenang.

ပုံဘဝါ။

Pawos 63.

၁၇၅

(၁၇) ၁၇၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ ၂၅၇ ၂၅၈ ၂၅၉ ၂၅၁၀ ၂၅၁၁

(၁). Yening wenten wicara kacorahan, kasinanggeh nungkasin awig-awig.

၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၇၁၀ ၁၇၁၁

Desa lan Pararem, Prajuru patut ngicen tuntunan mawosing sang mawicara punika.

(၁၈) ၁၇၁၁ ၁၇၁၂ ၁၇၁၃ ၁၇၁၄ ၁၇၁၅ ၁၇၁၆ ၁၇၁၇ ၁၇၁၈ ၁၇၁၉ ၁၇၁၁၀

(၁). Iwang patut wicara inucap, mejalaran antuk Tri Pramana ( Saksi. Ilukita,

၁၇၁၁၁ ) ၁၇၁၁၂ ၁၇၁၁၃ ၁၇၁၁၄ ၁၇၁၁၅ ၁၇၁၁၆ ၁၇၁၁၇ ၁၇၁၁၈ ၁၇၁၁၉ ၁၇၁၁၀

Bukti ), miwah nepek ring Catur Dresta.

၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

Palel 3.

၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

INDIK PAMIDANDA

၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

Pawos 64.

(၁၉) ၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

(၁). Desa wenang nyiwakang pamidanda ring wurga Desa Pakraman sane sisip utawi

၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

ring Banjar Pakraman, manut awig-awig lan pararem.

(၂၀) ၁၇၁၂၀ ၁၇၁၂၁ ၁၇၁၂၂ ၁၇၁၂၃ ၁၇၁၂၄ ၁၇၁၂၅ ၁၇၁၂၆ ၁၇၁၂၇ ၁၇၁၂၈ ၁၇၁၂၉ ၁၇၁၂၀

(၂). Paniwakang Pamidanda inucap, kemargayang olik Jro Bendesa manut

# ပကဗ္ဗ။

Pararem.

(၃)။ ၁၁. ပနာဆန်လေ့မင့်ပို့နာကိုဘုရား။

(3). Bacakan Pamidanda, minakadi ring sor :

၁၁)။ ပလို့မင့်မယ်ဘာဟိုဟာ၍၍ အကျဖို့ဂဲသံပဲတို့မန်စိုး။  
ha). Pamidanda artha marupa jinah, akwehnya manut ring sor singgih salinia.

၁၂)။ ဘာယ်ပေါ်/ဘုရားဟဲ။

na). Ngerampag/Ngelelang.

၁၃)။ ခါသံမာပဲ့ပါးတို့ပူဇီးအား ပဲမဲ့လျှော်ရာတော်ဘွားပါပဲမဲ့။

ca). Kasepekang inggih punika : kawusanang mekrama desa utawi wusan

မျှော်လှားဘွဲ့မြှော်နှေ့ဘာပဲ့ခါသံမာရွှေ့ပါ။  
mekrama Banjar, riantukan warga punika tan satinut ring awig-awig

၂၈. ပနာဆန်လေ့မင့်/ဘုရား။

lan pararem Desa/ Banjar.

ပုံပာမျက်နှာ။

Pawos 65.

(၁၇)။ ၁၇. ယောက်ပွဲကပည့်နှေ့ဘုရား။ (ဒိုကဲ) ပနာဆန်လေ့မင့်

(1). Yening wenten warga Pakraman langkung ring 3(tigang) purunan nenten nawur

ပမိမင်္ဂလာနှေ့ကိုပို့ဆောင်ရွက်ပါ။

pamidanda, ngelantur keni penikelynane, malih kaiceen wewunengan 3(tigang).

ဘଳ୍ପିକଣାଗନବୀ/ଲେଙ୍କାଲଙ୍ଗରୀ  
sasih, wenang kalelang/ kerampag.

(୩) ୱାଗନବୀ/ଲେଙ୍କାଲଙ୍ଗରୀ ତାମାଶାରୀ ଏବଂ କାଳାଦିଗରୀରୁ  
(2). Lelang/ Ngerampag ngangge tata cara sekadi ring sor :

ହା) ୱାଗନବୀ ଏବଂ କାଳାଦିଗରୀରୁ ପ୍ରାଜୁରୁ ଦେଶବାସୀଙ୍କୁ ଦିଗ୍ଭାଗୀରୁ  
ha). Kelaksanayang oleh Prajuru Desa Pakraman, Kesarengin Warga Desa /

ବାଟ୍ରାଟ୍ରା (ତିର୍ତ୍ତ) ଦିଗ୍ଭାଗୀରୁ ପ୍ରାଜୁରୁ  
Banjar 3(tigang) diri pinaka Uphasaksi .

ଛ) ୱାଗନବୀ ସମ୍ମିଳିତ ତାମାଶାରୀ ଏବଂ କାଳାଦିଗରୀରୁ କିନ୍ତୁ ଯି  
na). Sang ngelelang saking darsana ngambil barang utawi nyawenin tanem

ଅବ୍ୟାଲକୁହା କୃତ୍ୟାବ୍ୟାଲି  
tuwuh, manut akweh utang.

ପ) ପ୍ରାଜୁରୁ ମିତକେତି କୃତ୍ୟାବ୍ୟାଲି ଏବଂ କାଳାଦିଗରୀରୁ କିନ୍ତୁ ଯି  
ca). Prajuru miteketin mangda barang-barang sane kalelang digelis

କାତେବୁସି କୃତ୍ୟାବ୍ୟାଲି  
katebusin manut pararem.

ପାହାନ୍ତିରେ  
Pawos 66.

(୩) ୱାଗନବୀ ଏବଂ କାଳାଦିଗରୀ ବିଲେଙ୍କାଲଙ୍ଗରୀ ଏବଂ କାଳାଦିଗରୀ  
(1). Prade sung kalelang nguwara (ngalangin) pemargi prajuru niwakang lelang.

যঁ বুলু প্রিষিগা হি গুড়ু লে কো তি গাছ কিন্তু গাছ য গাছ গাছ কুকু

mewasta lepas ring awig-awig Desa , wenang katetenin ring Desa, menjalaran antuk

যা গাছ বল কিন্তু গুগু গাছ গাছ গুগু গুগু (তিং) গাছ

bebawosan ring Prajuru Desa ngantos 3(tigang) sasih.

(৩) গায কিল কু দি কু দি বল কিন্তু গাছ গাছ গুগু গাছ

(2). Yening makudang-kudang pesangkepan, ngalangin paridab dab Prajuru Desa.

চে কু দি গাছ গুগু বল গুগু কিন্তু গাছ গুগু কিন্তু গাছ গুগু

ten kedagingan taler warga Pakraman punika nenten setinut ring awig-awig

বল কু গুগু বল গুগু কিন্তু গাছ গুগু গুগু গুগু গুগু

ian pararem Desa Pakraman, wenang katibakang kasepekang utawi kawusanan

য গুগু গাছ গাছ গাছ গুগু কিন্তু গাছ গুগু গুগু গুগু

mekrama Desa ring Desa Pakraman Mendoyo Dangin Tukad / Banjar Pakraman.

(৪) বল কু দি কু দি বল কিন্তু গুগু গুগু গুগু গুগু

(3). Pamidanda inucap ring ajeng puput, risampun sang kekeninin, antuk :

১) কু কু

ha). Nunas Agung Rna sinampura ring Krama Desa utawi Banjar, riantukan

পিল পাসুবায়

piwal pasubaya.

২) কু কু

na). Nawur pamidanda manut pamutus paniwak panguwak pasubaya duk pacang-

କାର୍ଯ୍ୟପିଲାଙ୍ଗନ୍ତିକବଳକୁବାରପୁଷ୍ଟିକାର୍ଯ୍ୟ-  
kalelang, kadulurin upacara/ upakara prayascita lan ngaturang Guru-

ବେନ୍ଦୁ ପିଦୁକା ରିଙ୍କ କାହ୍ୟାଣ ଦେସା ॥  
Bendu Piduka ring Kahyangan Desa.

ସାର୍ଗାହ ॥  
SARGAH VII

(ସତ୍ପାତମାସ) ॥  
( SAPTAMAS – SARGAH )

ନ୍ଦୁଅନ୍ତୁହିଲେଖିକାହିବି ॥  
NGUWAH – NGUWUHING AWIG – AWIG

ପାହାମିଜନ୍ମ ॥  
Pawos 67.

(ନ୍ଦୁଅନ୍ତୁହିଲେଖିକାହିବି ପନିକାଳୀକା ପନିହାନି ହାତୁରୁ)  
(1). Nguwah-nguwuhing awig-awig Desa puniki, kemargayang oleh Prajuru

ପରୁମାନିବନ୍ଧା ॥  
Desa ring Paruman.

(ପାହାମିଜନ୍ମ) ॥  
(ପାହାମିଜନ୍ମ) ॥  
(ନ୍ଦୁଅନ୍ତୁହିଲେଖିକାହିବି ପନିକାଳୀକା ପନିହାନି ହାତୁରୁ)  
(2). Paruman Desa inucap, kedasarin antuk pikarsan warga Desa Pakraman

କେମେଲାଙ୍ଗନ୍ତିକବଳକୁବାରପୁଷ୍ଟିକାର୍ଯ୍ୟ ॥  
kesarengin Prajuru Desa Kemedalang samunggal manut pararem.

୩୩୩

## ပုဂ္ဂိုလ်၏။

Pawos 68.

(၁။) ။သနရေပိုက်များကျင့်ချေပြန်ဘုရားကပါ၍ အောင်ဆုံးတို့၏

(1). Sakaluwiring sane wenten sadurungne, patut kaanutang ring sedaging

သို့ဘို့ဘို့ဘို့။

awig-awig puniki.

(၃။) ။သနရေပိုက်များကျင့်ချေဘာသီများကိုသို့ဘို့ဘို့။

(2). Sakaluwiring sane durung kabawosang ring sejeroning awig-awig puniki.

အဲဒေဝါယူ၍ အစာဆာန်လပ်၍ အဲဒေဝါယူ၍ အဲဒေဝါယူ၍

kemargayang manut tata cara sane sampun ketah memargi, kadulurin antuk

ပုဂ္ဂိုလ်။

pararem.

(၅။) ။ပြည့်တိုက်ပေါ်သော ပြည့်တိုက်ပေါ်သော ပြည့်တိုက်ပေါ်သော ။

(3). Prajuru ring paruman Desa wenang mekarya Pamutus paruman sane wicaksana

အပွဲ့သို့ဟန်၍ အပွဲ့သို့။

kapucuking olij Jro Bendesa.

မှတ်။

SARGAH VIII

(အဆုံးလမ်းဘုရား)။  
(ASTHAMAS – SARGAH)

၁၇၀

ସମ୍ପତ୍ତ / ପମୁପଟ୍ଟି  
SAMAPTA / PAMUPUT

ပရဟယ်ရေး

Pawos 69.

(1). Awig - awig puniki Kewastananin Awig - Awig Desa Pakraman Mendoyo

ເກມສົງລາຍກິ

Dangin Tukad.

(2) Awig-Awig puniki kemargayang ngawit kaingkupin utawi kareremin.

ပရာသနပါန်။

Pawos 70.

(1) Awig-awig puniki kasungkemin ring Paruman Desa, duk rahina ; Redite

ပရောပန္တပလိပ်စက္ကနပါဌာ(မြို့၏)၊ ၁၈၃၀။ မာတဲ့ စာ

Wage, Wuku Wayang, Pinanggal ping 3 (tiga), Sasih Kesanga, Icaka

versi 1939, tanggal: 18, Bulan Februari, Tahun: 2018

፩፻፭፻

(Maschi).

(2). Awig-awig puniki, kalingga tanganin oleh Jro Bendesa, lan

ທ່ານປົກລົງເກີດຂຶ້ນວ່າພວກເຮົາຕູອນແກໍ່

Dane Perbekel Mendoyo Dangin Tukad

အာရာပမဏေဒိုဂဟနိုယ်လီဆျော်စာပြုချုပ်။

Kauphasaksi Olih Majelis Alit, Majelis Madya Desa Pakraman Praja Jembrana.

## ជីវិន័យក្នុងសាស្ត្រព្រៃន

## Perbekel Desa Mendoyo



ស៊ីវិត្យបន្ទាល់

## Bendesa Desa Pakraman



## ພິກາດຈຳບັນຍາສາກິໂຄງສະເໜີ

*Meditation* *Dansin Fukada*

# ଶିଖପିଲାକୁଳାର୍ଯ୍ୟାମ୍ବା

ຄ້າທຸກສະເໜີ ພົມບານນິ້ງ

Kaumhasaksi oleh


လုပ်သမဂ္ဂအားလုံး၏

Meilis Madya Kabupaten Jembrana



ພາກສິນເຫຼື່ອສະລາກຕົງກວາງ

Maelis Alit, Kecamatan Mendoyo



សានីកា

Sauninga

ប្រធានីសាធារណៈ

Bupati Jombana

បិបច្ចាយទេរ៉ា

EPUTU ARTHA



២០២៤